

គ្រឹះស្ថានបរិក្ខេបប្រឹក្សាបរិញ្ញាបត្រ អេ អិម ខេ ភីអិលស៊ី

របាយការណ៍បរិញ្ញាបត្រដែលបានធ្វើសវនកម្ម ដោយអនុលោមតាម
ស្តង់ដារគណនេយ្យកម្ពុជា
និងបទបញ្ញត្តិ និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

គ្រឹះស្ថានបរិក្ខេបប្រឹក្សាអភិវឌ្ឍន៍ អេ អិម ខេ ភីអិលស៊ី

មាតិកា

ទំព័រ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល.....	1 - 6
របាយការណ៍បរិក្ខេបប្រឹក្សាដែលបានធ្វើសវនកម្ម	
របាយការណ៍របស់សវនករឯករាជ្យ	7 - 8
តារាងតុល្យការ.....	9
របាយការណ៍លទ្ធផល.....	10
របាយការណ៍បម្រែបម្រួលមូលធន	11
របាយការណ៍លំហូរសាច់ប្រាក់	12 - 13
កំណត់សម្គាល់លើរបាយការណ៍បរិក្ខេបប្រឹក្សា.....	14 - 57



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) សូមធ្វើការបង្ហាញនូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុនគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង បានចុះបញ្ជីជាមួយនឹងក្រសួងពាណិជ្ជកម្ម ក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ 1698/03E ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៣។ សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺ ផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋក្រីក្រកម្ពុជាតាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងតាមរយៈបណ្តាការិយាល័យជាច្រើនទៀតស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 1999 មានឈ្មោះថា ធនាគារ ពន្លឺថ្មី (“ធីភីធី”) ដោយ Concern Worldwide Cambodia (“CWC”)។ រាល់ទ្រព្យសកម្ម បំណុល និងវិភាគទានបង្ករទាំងអស់របស់ ធីភីធី ត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុននាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៣ ដោយប្តូរជាមួយនឹងការបោះផ្សាយភាគហ៊ុន។ ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មនាថ្ងៃដែលទ្រព្យសកម្មបានផ្ទេរ។ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើអាជីវកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្មបានអនុម័តក្នុងការផ្លាស់ប្តូរពាណិជ្ជនាមរបស់ក្រុមហ៊ុនពី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

លទ្ធផលប្រតិបត្តិការ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំនេះមានដូចខាងក្រោម៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់ចំណេញមុនពន្ធដកពន្ធ	25,453,698	6,284,863	20,563,859	5,046,345
ពន្ធលើប្រាក់ចំណេញ	(5,138,194)	(1,268,690)	(4,250,267)	(1,043,010)
ប្រាក់ចំណេញសុទ្ធសម្រាប់				
ការិយបរិច្ឆេទ	20,315,504	5,016,173	16,313,592	4,003,335

ភាគលាភ

នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ក្រុមប្រឹក្សាភិបាលបានអនុម័តពីការប្រកាស និងការទូទាត់ភាគលាភជាសាច់ប្រាក់ចំនួន 1.63ពាន់លានរៀលក្នុងការិយបរិច្ឆេទ (400,322 ដុល្លារអាមេរិក) ឈរលើមូលដ្ឋាននៃលទ្ធផលនាឆ្នាំ២០១៤។ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ភាគលាភត្រូវបានបង់ជូនម្ចាស់ភាគហ៊ុន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) សូមធ្វើការបង្ហាញនូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុនគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង បានចុះបញ្ជីជាមួយនឹងក្រសួងពាណិជ្ជកម្ម ក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ 1698/03E ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៣។ សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺ ផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋក្រីក្រកម្ពុជាតាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងតាមរយៈបណ្តាការិយាល័យជាច្រើនទៀតស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 1999 មានឈ្មោះថា ធនាគារ ពន្លឺថ្មី (“ធីកីធី”) ដោយ Concern Worldwide Cambodia (“CWC”)។ រាល់ទ្រព្យសកម្ម បំណុល និងវិភាគទានបង្ករទាំងអស់របស់ ធីកីធី ត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុននាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៣ ដោយប្តូរជាមួយនឹងការបោះផ្សាយភាគហ៊ុន។ ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មនាថ្ងៃដែលទ្រព្យសកម្មបានផ្ទេរ។ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ក្រុមហ៊ុនបានទទួលនូវអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើអាជីវកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្មបានអនុម័តក្នុងការផ្លាស់ប្តូរពាណិជ្ជនាមរបស់ក្រុមហ៊ុនពី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

លទ្ធផលប្រតិបត្តិការ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំនេះមានដូចខាងក្រោម៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់ចំណេញមុនពន្ធដារ	25,453,698	6,284,863	20,563,859	5,046,345
ពន្ធលើប្រាក់ចំណេញ	(5,138,194)	(1,268,690)	(4,250,267)	(1,043,010)
ប្រាក់ចំណេញសុទ្ធសម្រាប់				
ការិយបរិច្ឆេទ	20,315,504	5,016,173	16,313,592	4,003,335

ភាគលាភ

នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ក្រុមប្រឹក្សាភិបាលបានអនុម័តពីការប្រកាស និងការទូទាត់ភាគលាភជាសាច់ប្រាក់ចំនួន 1.63ពាន់លានរៀលក្នុងការិយបរិច្ឆេទ (400,322 ដុល្លារអាមេរិក) ឈរលើមូលដ្ឋាននៃលទ្ធផលនាឆ្នាំ២០១៤។ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ភាគលាភត្រូវបានបង់ជូនម្ចាស់ភាគហ៊ុន។

គ្រឹះស្ថានបរិក្ខេបប្រឹក្សាភិបាល អេ អិម ខេ ភីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តពីទំព័រមុន)

ទុនបម្រុង និងសំវិធានធន

មិនមានបម្រែបម្រួលជាសារវន្តលើទុនបម្រុង និងសំវិធានធនសម្រាប់ការិយបរិច្ឆេទលើកលែងតែបម្រែបម្រួល ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ឥណទានអាក្រក់ និងជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយនឹងការលុបចេញពីបញ្ជីនូវឥណទានអាក្រក់ និង ការធ្វើសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានយកមកអនុវត្ត ហើយជឿជាក់ថាពាក់ព័ន្ធនឹងឥណទានអាក្រក់ត្រូវបានលុបចេញពីបញ្ជី និង សំវិធានធនមានភាពគ្រប់គ្រាន់ចំពោះឥណទានជាប់សង្ស័យ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាលឲ្យចំនួនទឹកប្រាក់នៃឥណទានអាក្រក់ដែលបានលុបចេញពីបញ្ជី ឬ ចំនួនទឹកប្រាក់សំវិធានធនលើបំណុលជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្មចរន្ត

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយទ្រព្យសកម្មចរន្ត (លើកលែងតែករណីពាក់ព័ន្ធជាមួយឥណទាន) ដែលទំនងជាមិនអាចទទួលស្គាល់ក្នុងតម្លៃដើម ដូចដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុននោះ ត្រូវបានកាត់បន្ថយតម្លៃ ត្រឹមតម្លៃដែលគេរំពឹងទុកថាអាចទទួលយកបាន។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយ ដែលអាចបណ្តាលឲ្យការកំណត់តម្លៃនៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានការយល់ច្រឡំ និងមានភាពមិនសមស្របជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើង និង ធ្វើឲ្យប៉ះពាល់ដល់វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម និង បំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនាំឲ្យមានការយល់ច្រឡំ និងមានភាពមិនសមស្របជាសារវន្តនោះទេ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តពីទំព័រមុន)

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានការដាក់បញ្ចាំទ្រព្យសកម្មណាមួយ របស់ក្រុមហ៊ុន កើតមានឡើងនាការិយបរិច្ឆេទសម្រាប់ការធានាបំណុលរបស់បុគ្គលណាមួយនិង
- ពុំមានបំណុលយថាហេតុណាមួយកើតមានឡើងចំពោះក្រុមហ៊ុនតាំងពីដំណាច់ការិយបរិច្ឆេទក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន ។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល គ្មានបំណុលយថាហេតុ ឬ បំណុលផ្សេងៗរបស់ក្រុមហ៊ុនដែលអាចឬទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងការិយបរិច្ឆេទ12ខែ ខាងមុខបន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍បញ្ចប់នេះ ដែលនឹងមានឬអាចមានឥទ្ធិពលជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលទាំងនោះដល់កាលកំណត់សង ។

ការប្រែប្រួលនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនពុំបានដឹងពីហេតុការណ៍ណាមួយ (លើកលែងតែហេតុការណ៍ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ ឬក៏របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន) ដែលបានកើតឡើង ហើយធ្វើឲ្យមានការយល់ច្រឡំជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុនោះទេ ។

ធាតុទាំងឡាយដែលមានចរិតលក្ខណៈមិនប្រក្រតី

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុជាសារវន្តក៏មិនត្រូវបានទទួលរងឥទ្ធិពលពីធាតុប្រតិបត្តិការ ឬក៏ព្រឹត្តិការណ៍ទាំងឡាយណាដែលមានចរិតលក្ខណៈមិនប្រក្រតី ។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាលពុំមានធាតុណាមួយ ប្រតិបត្តិការ ឬក៏ ព្រឹត្តិការណ៍ទាំងឡាយណាដែលមានចរិតលក្ខណៈមិនប្រក្រតីបានកើតឡើងចន្លោះការិយបរិច្ឆេទបញ្ចប់ នៃឆ្នាំហិរញ្ញវត្ថុ និងការិយបរិច្ឆេទ នៃរបាយការណ៍នេះដែលទំនងជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្នដែលរបាយការណ៍នេះត្រូវបានរៀបចំឡើង ។

ព្រឹត្តិការណ៍ចាប់តាំងពីការិយបរិច្ឆេទតារាងតុល្យការ

នាថ្ងៃទី22 ខែមីនា ឆ្នាំ2016 ក្រុមប្រឹក្សាភិបាលបានអនុម័តលើការប្រកាសភាគលាភជាសាច់ប្រាក់ចំនួន 2.03 ពាន់លានរៀល ដែលនឹងត្រូវអនុម័តដោយធនាគារជាតិនៃកម្ពុជា។

លើកលែងតែព្រឹត្តិការណ៍ខាងលើ និងព្រឹត្តិការណ៍ដទៃទៀត ដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនាថ្ងៃនៃរបាយការណ៍ ពុំមានព្រឹត្តិការណ៍ណាមួយ កើតឡើងបន្ទាប់ពីថ្ងៃទី31 ខែធ្នូ ឆ្នាំ2015 ដែលប៉ះពាល់ជាសារវន្ត ដល់ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី31 ខែធ្នូ ឆ្នាំ2015 ឡើយ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណាងដ៏ទុំព័រមុន)

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងពេលការិយបរិច្ឆេទ និងនាការបរិច្ឆេទនៃរបាយការណ៍នេះ រួមមាន៖

លោក Tanmay Chetan	ប្រធានក្រុមប្រឹក្សាភិបាល
លោក Patrick Peter Power	អភិបាល
លោក Tip Janvibol	អភិបាល
លោកស្រី Rebecca Ann Mckenzie	អភិបាល
លោក Adrian John Graham	អភិបាល
លោក Kea Borann	អភិបាល
លោកស្រី Blandine Claudia Marie Pons	អភិបាល
លោក Joshua Morris	អភិបាល
លោកស្រី Hannah M. Siedek	អភិបាល (បានលាលែងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥)

សវនករ

ក្រុមហ៊ុនសវនករឯករាជ្យ Ernst & Young (Cambodia) Ltd. ជាសវនកររបស់ក្រុមហ៊ុន។

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់មានចំណែកភាគហ៊ុនដោយផ្ទាល់នៅក្នុងក្រុមហ៊ុននោះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងនាចុងការិយបរិច្ឆេទនេះ មិនមានកិច្ចព្រមព្រៀងណាមួយ (ក្នុងនោះក្រុមហ៊ុនជាភាគីម្ខាង) ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀង អាចបង្កលទ្ធភាពដល់សមាជិកអភិបាលណាម្នាក់ឲ្យទទួលបាននូវ អត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗដូចជា ការទិញភាគហ៊ុន ឬប័ណ្ណបំណុលរបស់ក្រុមហ៊ុន ឬរបស់ សាជីវកម្មដទៃ។

ពុំមានអភិបាលណាម្នាក់ បានទទួល ឬមានសិទ្ធិទទួល នូវអត្ថប្រយោជន៍ណាមួយ តាមរយៈហេតុផល នៃកិច្ចសន្យាដែលបានធ្វើឡើងដោយក្រុមហ៊ុន ឬជាមួយនឹងក្រុមហ៊ុន ដែលអភិបាល នោះជាសមាជិក ក្រុមប្រឹក្សាភិបាល ឬក៏ជាមួយក្រុមហ៊ុនណាមួយដែលអភិបាលនោះ មានផលប្រយោជន៍ហិរញ្ញវត្ថុជាសារវន្ត លើកលែងតែអត្ថប្រយោជន៍ទាំងឡាយណាដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានបរិញ្ញាបត្រ អេ អិម ខេ ភីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តពីទំព័រមុន)

របាយការណ៍ស្តីពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍បរិញ្ញាបត្រ

ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវដើម្បីធានាថា របាយការណ៍បរិញ្ញាបត្រផ្តល់នូវទិន្នន័យពិត និងត្រឹមត្រូវ អំពីស្ថានភាពបរិញ្ញាបត្ររបស់ក្រុមហ៊ុននាការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ និងលទ្ធផលនៃប្រតិបត្តិការ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់។ ក្រុមប្រឹក្សាភិបាល ត្រូវពិនិត្យលើការរៀបចំរបាយការណ៍បរិញ្ញាបត្រទាំងនេះ ដែលធ្វើឡើងដោយគណៈគ្រប់គ្រងដែលត្រូវបានតម្រូវឲ្យ៖

- អនុម័តគោលនយោបាយគណនេយ្យសមស្របដោយមានការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- អនុវត្តតាមបទបញ្ញត្តិ និងសេចក្តីណែនាំដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា ឬប្រសិនបើមានគម្លាតនៃការអនុវត្តបទបញ្ញត្តិ និងសេចក្តីណែនាំ ហើយនិងស្តង់ដារដែលដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍បរិញ្ញាបត្រនោះ គម្លាតទាំងនោះគួរតែត្រូវបានបង្ហាញ និងកំណត់ចំនួនទឹកប្រាក់ក្នុងរបាយការណ៍បរិញ្ញាបត្រ ឲ្យបានសមរម្យ។
- រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងធានាថាប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍បរិញ្ញាបត្រដោយឈរលើមូលដ្ឋាននិរន្តរភាព លើកលែងតែក្នុងករណីដែលក្រុមហ៊ុនមិនអាចបន្តសកម្មភាពអាជីវកម្មរបស់ខ្លួននាពេលអនាគត។
- បង្កើតគោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុន អនុម័តរាល់ការសម្រេចចិត្ត និងសកម្មភាពទាំងឡាយរបស់ក្រុមប្រឹក្សាភិបាលដែលមានឥទ្ធិពលលើប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន និងធានាថាគោលនយោបាយនិងការសម្រេចចិត្តទាំងនោះត្រូវបានឆ្លុះបញ្ចាំង យ៉ាងសមស្របក្នុងរបាយការណ៍បរិញ្ញាបត្រ។

គណៈគ្រប់គ្រងមានភារៈទទួលខុសត្រូវ ដើម្បីធានាថាបញ្ជីគណនេយ្យដែលត្រឹមត្រូវ ដែលបានបង្ហាញត្រូវបានរក្សាទុក បង្ហាញអំពីស្ថានភាពបរិញ្ញាបត្ររបស់ក្រុមហ៊ុនមានភាពច្បាស់លាស់ សមហេតុផលគ្រប់ពេល និង ធានាថាបញ្ជីគណនេយ្យស្របតាមប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជី។ គណៈគ្រប់គ្រងក៏មានភារៈទទួលខុសត្រូវ ក្នុងការថែរក្សាទ្រព្យសកម្មរបស់ក្រុមហ៊ុន ហើយម្យ៉ាងទៀតក៏ត្រូវចាត់វិធានការសមស្របដើម្បីទប់ស្កាត់ និងស្វែងរក ការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌចាំបាច់នានាដូចដែលបានបញ្ជាក់ខាងលើក្នុងការរៀបចំរបាយការណ៍បរិញ្ញាបត្រ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អិលស៊ី
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណែងទំព័រមុន)

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំជាក្រុមប្រឹក្សាភិបាល បានអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដូចដែលមានភ្ជាប់ជាមួយនេះ ថាបានបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ និងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ ហើយនិងស្ថានភាពលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និង បទបញ្ញត្តិ ហើយនឹងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

តំណាងក្រុមប្រឹក្សាភិបាល



Mr. Tanmay Chetan
ប្រធានក្រុមប្រឹក្សាភិបាល

ធ្វើនៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

22 MAR 2016



**Building a better
working world**

Ernst & Young (Cambodia) Ltd.
5th Floor, Emerald Building
#64 Norodom Boulevard corner Street 178
Sangkat Chey Chumneah, Khan Daun Penh
12206 Phnom Penh, Kingdom of Cambodia

Tel: +855 23 860 450/451
Fax: +855 23 217 805
ey.com

លេខ: 61211851-17902533

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះ ភាគទុនិកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) ដែលរួមមាន តារាងតុល្យការនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ និងរបាយការណ៍លទ្ធផលរបាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទបញ្ចប់ហើយនិងគោលនយោបាយគណនេយ្យសំខាន់ៗ និងកំណត់សម្គាល់ផ្សេងៗទៀត។

ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ថ្នាក់ដឹកនាំក្រុមហ៊ុន ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា ហើយនិងបទបញ្ញត្តិ និងគោលនយោបាយណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវដូចគ្នាផងដែរ ចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលថ្នាក់ដឹកនាំគិតថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ។

ការទទួលខុសត្រូវរបស់សវនករឯករាជ្យ

ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺបញ្ចេញមតិយោបល់លើរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយផ្អែកលើមូលដ្ឋាននៃការងារសវនកម្ម។ យើងខ្ញុំបានធ្វើការងារសវនកម្មដោយអនុលោមតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្ម នៃកម្ពុជា។ ស្តង់ដារទាំងនេះតម្រូវឱ្យយើងខ្ញុំអនុវត្តតាមតម្រូវការនៃក្រុមហ៊ុន និងរៀបចំផែនការ និងបំពេញការងារសវនកម្មដើម្បីទទួលបាននូវការធានាសមហេតុផល ដើម្បីអះអាងថារបាយការណ៍ហិរញ្ញវត្ថុ ពុំមានកំហុសឆ្គងជាសារវន្តឡើយ។

ការងារសវនកម្មយើងខ្ញុំរួមមានការអនុវត្តនីតិវិធីទាំងឡាយដើម្បីទទួលបាននូវភស្តុតាង ដែលទាក់ទងទៅនឹងបរិមាណទឹកប្រាក់ និង ការបង្ហាញទាំងឡាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ រាល់នីតិវិធីដែលយើងខ្ញុំបានជ្រើសរើសខាងលើ គឺពឹងផ្អែកទៅលើការវិនិច្ឆ័យរបស់សវនករ ដោយរាប់បញ្ចូលនូវការវាយតម្លៃហានិភ័យលើភាពខុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ។ ក្នុងការវាយតម្លៃហានិភ័យទាំងនោះ យើងខ្ញុំបានពិនិត្យលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធទៅនឹងការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីរៀបចំនីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែការវាយតម្លៃទាំងនេះមិនមែនសម្រាប់គោលបំណងក្នុងការបញ្ចេញមតិយោបល់ លើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ។ ការងារសវនកម្មរបស់យើងខ្ញុំក៏រួមបញ្ចូលផងដែរ នូវការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យ ដែលបានប្រើប្រាស់ និងភាពសមហេតុផល នៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ដែលធ្វើឡើងដោយថ្នាក់ដឹកនាំព្រមទាំងការវាយតម្លៃលើការបង្ហាញជាទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល។

យើងជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានលក្ខណៈគ្រប់គ្រាន់ និងសមហេតុសមផលដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

មតិយោបល់របស់សវនករ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុនេះ បង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការ ហើយនិង លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា ហើយនិងបទបញ្ញត្តិ និងគោលការណ៍ណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជា។

បញ្ជាក់ផ្សេងទៀត

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ ត្រូវបានធ្វើសវនកម្មដោយសវនករដទៃទៀត ដែលបានបញ្ចេញមតិយោបល់ដែលមិនមានបញ្ហាទៅលើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៥។



Maria Cristina M. Calimbas
Partner

Ernst & Young (Cambodia) Ltd.

ក្រុមហ៊ុនគណនេយ្យជំនាញ និងសវនករប្រតិបត្តិ

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៦

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

តារាងតុល្យការ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

		2015		2014	
	កំណត់សម្គាល់	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
			កំណត់សម្គាល់ 2.3.1		កំណត់សម្គាល់ 2.3.1
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	3	45,460,719	11,224,869	25,603,288	6,283,015
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	4	29,393,520	7,257,659	25,339,156	6,218,198
សមតុល្យនៅធនាគារផ្សេងៗ	5	19,481,594	4,810,270	21,794,178	5,348,265
ឥណទានផ្តល់ដល់អតិថិជន	6	512,985,627	126,663,118	388,323,570	95,294,128
ទ្រព្យសកម្មផ្សេងៗ	9	14,396,198	3,554,617	10,247,324	2,514,681
ទ្រព្យ និងបរិក្ខារ	7	18,454,696	4,556,715	11,188,578	2,745,663
កម្មវិធីកុំព្យូទ័រ	8	1,540,788	380,441	1,506,660	369,733
ធនធាន្យានជាទ្រព្យសកម្ម	13	2,977,177	735,105	1,821,796	447,067
ទ្រព្យសកម្មសរុប		644,690,319	159,182,794	485,824,550	119,220,750
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	10	261,875,569	64,660,634	160,108,894	39,290,526
បំណុលពន្ធលើប្រាក់ចំណេញ	13	4,890,319	1,207,486	3,377,220	828,766
បំណុលផ្សេងៗ	14	27,617,336	6,819,096	17,989,074	4,414,498
ប្រាក់កម្ចី	11	224,480,853	55,427,371	199,153,791	48,872,096
មូលនិធិសោធននិវត្តន៍	12	9,243,062	2,282,237	7,296,514	1,790,556
បំណុលសរុប		528,107,139	130,396,824	387,925,493	95,196,442
មូលធន					
ដើមទុន	15	35,127,300	8,673,407	35,127,300	8,620,196
បុព្វលាភភាគហ៊ុន		149,505	36,915	149,505	36,688
ទុនបម្រុង	15	13,888,134	3,429,169	11,228,229	2,755,394
ប្រាក់ចំណេញរក្សាទុក		67,418,241	16,646,479	51,394,023	12,612,030
មូលធនសរុប		116,583,180	28,785,970	97,899,057	24,024,308
បំណុល និងមូលធនសរុប		644,690,319	159,182,794	485,824,550	119,220,750

កំណត់សម្គាល់ភ្ជាប់ពីលេខ 1 ដល់ 26 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	កំណត់ សម្គាល់	2015		2014	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ 2.3.1		កំណត់សម្គាល់ 2.3.1	
ចំណូលប្រតិបត្តិការ					
ចំណូលពីការប្រាក់	16	146,935,811	36,280,447	119,247,352	29,263,154
ចំណាយការប្រាក់	17	(34,746,787)	(8,579,453)	(30,133,655)	(7,394,762)
ចំណូលពីការប្រាក់សុទ្ធ		112,189,024	27,700,994	89,113,697	21,868,392
ចំណាយកម្រៃសេវាកម្ម និង ជើងសារ	18	(12,823,370)	(3,166,264)	(9,032,614)	(2,216,592)
ចំណូលផ្សេងៗ	19	9,382,169	2,316,585	4,299,587	1,055,113
ចំណូលពីប្រតិបត្តិការ		108,747,823	26,851,315	84,380,670	20,706,913
ប្រាក់ជំនួយ	21	386,476	95,426	657,601	161,374
សំវិធានធនលើការខាតបង់ ឥណទានផ្តល់ដល់អតិថិជន	6	(4,367,201)	(1,078,321)	(2,190,357)	(537,511)
ចំណាយប្រតិបត្តិការផ្សេងៗ	20	(79,313,400)	(19,583,557)	(62,284,055)	(15,284,431)
ប្រាក់ចំណេញមុនពន្ធដារ		25,453,698	6,284,863	20,563,859	5,046,345
ពន្ធលើប្រាក់ចំណេញ	13	(5,138,194)	(1,268,690)	(4,250,267)	(1,043,010)
ប្រាក់ចំណេញសុទ្ធសម្រាប់ ការិយបរិច្ឆេទ		20,315,504	5,016,173	16,313,592	4,003,335

កំណត់សម្គាល់ភ្ជាប់ពីលេខ 1 ដល់ 26 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	ដើមទុន	បុព្វលាភភាគហ៊ុន	ដើមទុនបង់មុន	ទុនបម្រុង	ប្រាក់ចំណេញ រក្សាទុក	សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់២.៣.១
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥	35,127,300	149,505	-	11,228,229	51,394,023	97,899,057	24,172,607
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	-	-	20,315,504	20,315,504	5,016,173
ផ្ទេរទៅទុនបម្រុង	-	-	-	2,659,905	(2,659,905)	-	-
បែងចែកភាគលាភ	-	-	-	-	(1,631,381)	(1,631,381)	(402,810)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	35,127,300	149,505	-	13,888,134	67,418,241	116,583,180	28,785,970
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់២.៣.១)	8,673,407	36,915	-	3,429,169	16,646,479	28,785,970	
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៤	34,881,325	126,984	268,496	8,551,904	37,756,756	81,585,465	20,020,973
ការបន្ថែមដើមទុន	245,975	22,521	(268,496)	-	-	-	-
ផ្ទេរទៅទុនបម្រុង	-	-	-	2,676,325	(2,676,325)	-	-
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	16,313,592	16,313,592	4,003,335
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	35,127,300	149,505	-	11,228,229	51,394,023	97,899,057	24,024,308
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់២.៣.១)	8,620,196	36,688	-	2,755,394	12,612,030	24,024,308	

កំណត់សម្គាល់ភ្ជាប់ពីលេខ ១ ដល់ ២៦ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	កំណត់ សម្គាល់	2015		2014	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ 2.3.1		កំណត់សម្គាល់ 2.3.1	
សកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញមុនពន្ធដារ		25,453,698	6,284,863	20,563,859	5,046,345
ការកែសម្រួល៖					
រំលស់ទ្រព្យ និង					
បរិក្ខារ និង កម្មវិធីកុំព្យូទ័រ	20	5,023,215	1,240,300	3,522,551	864,430
ចំណេញលើការលក់ទ្រព្យ					
និងបរិក្ខារ		-	-	(43,310)	(10,628)
លំហូរសាច់ប្រាក់ប្រតិបត្តិការមុនបម្រែបម្រួល					
ទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ៖					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		30,476,913	7,525,163	24,043,100	5,900,147
សមតុល្យនៅធនាគារផ្សេងៗ		(8,356,128)	(2,063,241)	(6,158,717)	(1,511,342)
ឥណទានផ្តល់ដល់អតិថិជន		(1,292,228)	(319,069)	27,627,060	6,779,647
ទ្រព្យសកម្មផ្សេងៗ		(124,662,057)	(30,780,755)	(74,929,614)	(18,387,635)
ប្រាក់បញ្ញើសន្សំពីអតិថិជន		(4,148,874)	(1,024,413)	(1,913,214)	(469,500)
ប្រាក់បញ្ញើសន្សំពីអតិថិជន		101,766,675	25,127,574	85,352,996	20,945,520
មូលនិធិសោធននិវត្តន៍		1,946,548	480,629	1,593,596	391,067
បំណុលផ្សេងៗ		9,628,262	2,377,349	5,535,733	1,358,462
		5,359,111	1,323,237	61,150,940	15,006,366
ពន្ធលើប្រាក់ចំណេញដែលបានបង់	13	(4,780,476)	(1,180,364)	(3,874,133)	(950,707)
សាច់ប្រាក់បានមកពីសកម្មភាពប្រតិបត្តិការ		578,635	142,873	57,276,807	14,055,659
លំហូរសាច់ប្រាក់មកពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យនិងបរិក្ខារ		(11,747,821)	(2,900,697)	(5,776,149)	(1,417,460)
ការទិញកម្មវិធីកុំព្យូទ័រ		(575,640)	(142,134)	(233,248)	(57,239)
សាច់ប្រាក់បានពីការលក់					
ទ្រព្យ និងបរិក្ខារ		-	-	97,903	24,025
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពវិនិយោគ		(12,323,461)	(3,042,831)	(5,911,494)	(1,450,674)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	2015		2014	
កំណត់ សម្គាល់	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ 2.3.1		កំណត់សម្គាល់ 2.3.1
លំហូរសាច់ប្រាក់បានមកពី				
សកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	87,478,841	21,599,714	61,818,081	19,247,299
ការទូទាត់សងប្រាក់កម្ចី	(62,151,779)	(15,346,118)	(91,409,866)	(27,114,268)
បែងចែកភាគលាភ	(1,631,381)	(402,810)	-	-
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាព ហិរញ្ញប្បទាន	23,695,681	5,850,786	(29,591,785)	(7,866,969)
កំណើនសុទ្ធនៃសាច់ប្រាក់ និង សាច់ប្រាក់សមមូលក្នុងការិយបរិច្ឆេទ	11,950,855	2,950,828	21,773,528	4,738,016
សាច់ប្រាក់ និង សាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ	56,513,032	13,868,228	34,739,504	8,695,745
បម្រែបម្រួលអត្រាប្តូរប្រាក់	-	85,608	-	434,467
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ	68,463,887	16,904,664	56,513,032	13,868,228
3				

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់និងសាច់ប្រាក់សមមូលមាន៖

		2015		2014	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ 2.3.1		កំណត់សម្គាល់ 2.3.1	
សាច់ប្រាក់ក្នុងដៃ	3	45,460,719	11,224,869	25,603,288	6,283,015
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	4	5,711,042	1,410,134	10,012,806	2,457,130
សមតុល្យនៅធនាគារផ្សេងៗ	5	17,292,126	4,269,661	20,896,938	5,128,083
		68,463,887	16,904,664	56,513,032	13,868,228

កំណត់សម្គាល់ភ្ជាប់ពីលេខ 1 ដល់ 26 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

1. ព័ត៌មានអំពីក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) បានទទួលអាជ្ញាប័ណ្ណជាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមានទីតាំង និងចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបង្កើតនិងប្រតិបត្តិការ

ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីជាមួយនិងក្រសួងពាណិជ្ជកម្មក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ 1698/03E ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៣។ សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺ ផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋក្រីក្រកម្ពុជា តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងតាមរយៈបណ្តាញការិយាល័យជាច្រើនទៀត ស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 1999 មានឈ្មោះថា ធនាគារ ពន្លឺថ្មី (“ធីភីធី”) ដោយ Concern Worldwide Cambodia (“CWC”)។ រាល់ទ្រព្យសកម្ម បំណុល និងវិភាគទានបង្ករទាំងអស់របស់ ធីភីធី ត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុននាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៣ ដោយប្តូរជាមួយ នឹងការបោះផ្សាយភាគហ៊ុន។ ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មនាថ្ងៃដែលទ្រព្យសកម្មបានផ្ទេរ។ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជាក្នុងការធ្វើអាជីវកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្មបានអនុម័តក្នុងការផ្លាស់ប្តូរពាណិជ្ជនាមរបស់ក្រុមហ៊ុនពី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនបច្ចុប្បន្នមានទីតាំងនៅ អគារលេខ 285 មហាវិថីយុទ្ធពលខេមរភូមិន្ទ(ផ្លូវ 271) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្មជាមួយការិយាល័យ សាខាចំនួន 31 និងអនុសាខា ចំនួន 115 (2014៖ 28 សាខា និង 111 អនុសាខា)។

ក្រុមហ៊ុនមានគោលការណ៍ណែនាំសំខាន់ៗ ដូចជា៖

- ផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុរឹងមាំនៅគ្រប់កម្រិត ។
- ប្តេជ្ញាបើកទូលាយ និងឲ្យមានតម្លាភាពនូវគ្រប់ផ្នែកទាំងអស់នៃការគ្រប់គ្រង និងប្រតិបត្តិការ។
- ប្តេជ្ញាធ្វើការអភិវឌ្ឍន៍ដំណើរការ/សេវាកម្ម និងប្រកាន់ខ្ជាប់នូវអត្តចរិត និងស្តង់ដារ ដើម្បីធានាឲ្យបាននូវការបម្រើសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការការពារអតិថិជន ។
- ជាគ្រឹះស្ថានរៀនសូត្រដែលការផ្លាស់ប្តូរ និងការចែករំលែកនូវព័ត៌មានដ៏សមស្រប នឹងរួមចំណែកដល់ការអភិវឌ្ឍន៍បុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែកក្នុងការកែលម្អគោលការណ៍ និងប្រព័ន្ធ ។

គ្រឹះស្ថានបរិស្ថានកម្ពុជា អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍បរិស្ថាន (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

1. ព័ត៌មានអំពីក្រុមហ៊ុន (តំបន់ព័រមុន)

ដើមទុន

ដើមទុនសរុបរបស់ក្រុមហ៊ុននាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ មានចំនួន 35.13 ពាន់លានរៀល ឬ 8.67 លានដុល្លារ អាមេរិក (2014: 35.13 ពាន់លានរៀល ឬ 8.62 លានដុល្លារ អាមេរិក)។

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទនេះ និងនាការិយបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

លោក Tanmay Chetan	ប្រធានក្រុមប្រឹក្សាភិបាល
លោក Patrick Peter Power	អភិបាល
លោក Tip Janvibol	អភិបាល
លោកស្រី Rebecca Ann Mckenzie	អភិបាល
លោក Adrian John Graham	អភិបាល
លោក Kea Borann	អភិបាល
លោកស្រី Blandine Claudia Marie Pons	អភិបាល
លោក Joshua Morris	អភិបាល
លោកស្រី Hannah M. Siedek	អភិបាល (បានលាលែងនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥)

និយោជិត

និយោជិតទាំងអស់របស់ក្រុមហ៊ុននាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ មានចំនួន 2,126 នាក់ (2014: 1,740 នាក់)។

របាយការណ៍បរិស្ថានត្រូវបានអនុម័តឲ្យប្រកាសផ្សាយដោយ ក្រុមប្រឹក្សាភិបាល នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។

គ្រឹះស្ថានបរិស្ថានកម្ពុជា អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍បរិស្ថាន (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

2. គោលនយោបាយគណនេយ្យ

2.1 មូលដ្ឋាននៃការរៀបចំរបាយការណ៍បរិស្ថាន

របាយការណ៍បរិស្ថានត្រូវបានរៀបចំឡើងដោយមូលដ្ឋានតម្លៃដើមដែលមានពីមុន។ ក្រុមហ៊ុនកត់ត្រាបញ្ជីគណនេយ្យហើយរៀបចំរបាយការណ៍បរិស្ថានជាទឹកប្រាក់រៀល “KHR” ស្របតាម ប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០៧-១៦៤ ប្រ.ក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ចំពោះ ការប្រើប្រាស់ភាសា រូបិយប័ណ្ណ និងអត្រាប្តូរប្រាក់សម្រាប់បញ្ជីគណនេយ្យនិងរបាយការណ៍។

របាយការណ៍បរិស្ថានត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា (“CAS”) ច្បាប់ដែលពាក់ព័ន្ធ និងគោលការណ៍មួយចំនួនទៀត ដោយអនុលោមតាមធនាគារជាតិនៃកម្ពុជា។

ប្រតិបត្តិការទាំងឡាយណាដែលកើតឡើងក្រៅពី រូបិយប័ណ្ណខ្មែររៀល ត្រូវបានប្តូរទៅជាដុល្លារដោយប្រើអត្រាប្តូរប្រាក់នាថ្ងៃប្រតិបត្តិការនោះ។ សមតុល្យ ទ្រព្យសកម្ម និង បំណុលក្រោមរូបិយប័ណ្ណផ្សេងក្រៅពីរូបិយប័ណ្ណរៀល នាការិយបរិច្ឆេទ តារាងតុល្យការ ត្រូវបានប្តូរទៅដុល្លារដោយប្រើអត្រាប្តូរប្រាក់ដែលកើតមាននាការិយបរិច្ឆេទនោះ។ ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ កើតពីការប្តូរនេះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

2.1.1 ឆ្នាំសារពើពន្ធ

ការិយបរិច្ឆេទសារពើពន្ធរបស់ក្រុមហ៊ុនគឺចាប់ផ្តើមពីថ្ងៃទី១ ខែមករា និងបញ្ចប់ថ្ងៃទី៣១ ខែធ្នូ។

2.1.2 ការបង្ហាញរបាយការណ៍បរិស្ថាន

របាយការណ៍បរិស្ថាន រួមជាមួយការប្រើប្រាស់របាយការណ៍នេះ មិនត្រូវបានរៀបចំឡើងសម្រាប់អ្នកទាំងឡាយណាដែលមិនបានដឹងពីគោលការណ៍នីតិវិធី និងការអនុវត្តន៍គណនេយ្យ នៃព្រះរាជាណាចក្រកម្ពុជានោះទេ ហើយលើសពីនេះគឺមិនមានគោលបំណងក្នុងការបង្ហាញស្ថានភាពបរិស្ថានរបាយការណ៍លទ្ធផល និងលំហូរសាច់ប្រាក់ ដោយអនុលោមតាមគោលនយោបាយ និង ការអនុវត្តន៍គណនេយ្យ ដែលទទួលស្គាល់ជាទូទៅក្នុងប្រទេសដទៃ ផ្សេងពីប្រទេសកម្ពុជានោះទេ។

គោលនយោបាយគណនេយ្យទាំងឡាយដែលបានចងក្រងខាងក្រោម ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅក្នុងក្រុមហ៊ុនក្នុងកំឡុងការិយបរិច្ឆេទ។

2.2 ការប៉ាន់ប្រមាណ ការសន្មត និងការវិនិច្ឆ័យគណនេយ្យសំខាន់

ក្នុងការអនុវត្តន៍គោលនយោបាយគណនេយ្យ គណៈគ្រប់គ្រងបានប្រើប្រាស់ការវិនិច្ឆ័យ និងធ្វើការប៉ាន់ស្មានក្នុងការកំណត់ចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍បរិស្ថាន មានដូចខាងក្រោម៖

គ្រឹះស្ថានបរិស្ថានអន្តរជាតិ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍បរិស្ថាន (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.2 ការប៉ាន់ប្រមាណ ការសន្មត និងការវិនិច្ឆ័យគណនេយ្យសំខាន់ (តពីទំព័រមុន)

2.2.1 អាយុកាលនៃទ្រព្យ និងបរិក្ខារ

អាយុកាលនៃធាតុនីមួយៗនៃទ្រព្យ និងបរិក្ខារ ត្រូវបានប៉ាន់ស្មានដោយផ្អែកលើរយៈពេលដែលទ្រព្យនោះត្រូវបានគេរំពឹងថានឹងអាចប្រើប្រាស់បាន។ ការប៉ាន់ស្មានបែបនោះផ្អែក លើការ វាយតម្លៃលើអាជីវកម្មដែលប្រហាក់ប្រហែលការវាយតម្លៃតាមបែបបច្ចេកទេសផ្ទៃក្នុង និង បទពិសោធន៍ជាមួយនឹងទ្រព្យប្រហាក់ប្រហែល។ អាយុកាលដែលគេរំពឹងទុកនៃទ្រព្យសកម្ម នីមួយៗ ត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំ និងធ្វើការកែតម្រូវ បើសិនជាការរំពឹងទុកថាមាន ការផ្លាស់ប្តូរ ពីការប៉ាន់ស្មានមុនៗដោយសារមូលហេតុមួយចំនួនដូចជា ភាពស៊ីក្រិចវិលជារូបវន្ត ភាពហួសសម័យ និងកត្តាផ្លូវច្បាប់ឬក៏កំហុតផ្សេងទៀត ទៅលើការប្រើប្រាស់ទ្រព្យសកម្ម។ លទ្ធផលបានពីប្រតិបត្តិការ នាពេលអនាគតអាចនឹងរងការប៉ះពាល់ខ្លាំងដោយការផ្លាស់ប្តូរ នូវកត្តាដែលបានលើកឡើង ដូចខាងលើ។ ការថយចុះនូវអាយុកាលរំពឹងទុករបស់ទ្រព្យ និងបរិក្ខារណាមួយនឹងបង្ក ឲ្យចំណាយប្រតិបត្តិការមានការកើនឡើង និងធ្វើឲ្យតម្លៃបច្ចុប្បន្នរបស់ទ្រព្យនិង បរិក្ខារនោះមានការធ្លាក់ចុះ។ មិនមានការប្រែប្រួលណាមួយនៅក្នុងឆ្នាំនៃអាយុកាលរបស់ទ្រព្យនិង បរិក្ខារ ក្នុងកំឡុងការិយបរិច្ឆេទ។

2.2.2 ភតិសន្យា

ភតិសន្យាប្រតិបត្តិការ

ក្រុមហ៊ុនបានចុះកិច្ចសន្យាជួលអចលនទ្រព្យ ក្នុងនាមជាអ្នកជួលសម្រាប់អគារការិយាល័យរបស់ខ្លួន។ ក្រុមហ៊ុនបានកំណត់ថាម្ចាស់អគារជាអ្នករ៉ាប់រងលើរាល់ហានិភ័យធំៗ និងផលប្រយោជន៍នៃភាពជាម្ចាស់ កម្មសិទ្ធិលើអចលនទ្រព្យនេះ ដោយផ្អែកទៅតាមសូចនាករនៃការចាត់ថ្នាក់លើ ភតិសន្យាប្រតិបត្តិការ។ នៅក្នុងការកំណត់ថាមាន ឬ ពុំមានសូចនាករនៃការការចាត់ថ្នាក់លើភតិសន្យាប្រតិបត្តិការ ក្រុមហ៊ុនត្រូវពិចារណាលើកត្តាដូចជា៖ ការរក្សាទុកប្លង់កម្មសិទ្ធិរបស់អចលនទ្រព្យដែលបានជួល និងពិចារណាលើកំឡុងពេល នៃកិច្ចសន្យាជួលទាក់ទងជាមួយនឹងការប៉ាន់ស្មានលើអាយុកាលប្រើប្រាស់ សេដ្ឋកិច្ចរបស់អចលនទ្រព្យ ចំណាយថ្លៃរត់ការនៃអ្នក កាន់កាប់លើទ្រព្យជួល និងថ្លៃផ្សេងៗ។

ភតិសន្យាហិរញ្ញវត្ថុ

ភតិសន្យាត្រូវបានចាត់ថ្នាក់ជាភតិសន្យាហិរញ្ញវត្ថុ ប្រសិនបើភតិសន្យានេះផ្ទេរហានិភ័យ និងផលប្រយោជន៍ សំខាន់ៗទាំងអស់ចំពោះកម្មសិទ្ធិទៅក្រុមហ៊ុន។ សិទ្ធិចំពោះការកាន់កាប់ទ្រព្យកម្មស្ថិតក្រោម ភតិសន្យាហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មរបស់ក្រុមហ៊ុននូវតម្លៃទីផ្សារនៃទ្រព្យដែល បានធ្វើភតិសន្យា (ឬប្រសិនបើទាបជាងតម្លៃបច្ចុប្បន្ននៃការទូទាត់សងភតិសន្យាអប្បបរមាត្រូវបាន កំណត់នៅពេលទទួលយកភតិសន្យាដំបូង)។ ភតិសន្យាត្រូវទទួលស្គាល់ទ្រព្យសកម្មដែលរក្សាទុកក្រោមភតិសន្យាហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុជាកាតព្វកិច្ចភតិសន្យាហិរញ្ញវត្ថុ។ ភតិកៈត្រូវបែងចែកចំណាយហិរញ្ញវត្ថុចំពោះការិយបរិច្ឆេទនីមួយៗ ក្នុងកំឡុងពេលភតិសន្យាដើម្បីបង្កើត អត្រាការប្រាក់ចុងឆ្នាំថេរលើសមតុល្យបំណុលនៅសល់។ ចំណាយហិរញ្ញវត្ថុត្រូវបានកាត់បន្ថយ ក្នុងរបាយការណ៍លទ្ធផល។ ទ្រព្យសកម្មស្ថិតក្រោម ភតិសន្យាហិរញ្ញវត្ថុត្រូវបានបញ្ចូលក្នុងទ្រព្យ និងបរិក្ខារនឹងត្រូវដករំលស់និង វាយតម្លៃផងដែរចំពោះការ ធ្លាក់ចុះ តម្លៃដូចគ្នានឹងទ្រព្យសកម្មផ្ទាល់ខ្លួន។ ក្រុមហ៊ុនបាន ចុះកិច្ចព្រមព្រៀងភតិសន្យា លើម៉ាស៊ីន ដកប្រាក់ស្វ័យប្រវត្តិ និង បានចាត់ថ្នាក់ជាភតិសន្យា ហិរញ្ញវត្ថុ។

គ្រឹះស្ថានវិទ្យាបរិញ្ញាបត្រ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍បរិញ្ញាបត្រ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.2 ការប៉ាន់ប្រមាណ ការសន្មត និងការវិនិច្ឆ័យគណនេយ្យសំខាន់ (តពីទំព័រមុន)

2.2.3 ការខាតបង់ដោយការស្រុតចុះតម្លៃលើការផ្តល់ឥណទានផ្តល់ដល់អតិថិជន

នៅពេលរៀបចំរបាយការណ៍បរិញ្ញាបត្រ គុណភាពនៃឥណទានត្រូវបានត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីកំណត់ចំណាត់ថ្នាក់ និងកម្រិតនៃសំវិធានធនលើការខាតបង់ដោយការថយចុះតម្លៃដូចដែល បានបង្ហាញក្នុងកំណត់សម្គាល់លេខ២.៣.៨.១។

2.2.4 ការខាតបង់ដោយការស្រុតចុះតម្លៃលើទ្រព្យសកម្មមិនមែនបរិញ្ញាបត្រ

ការខាតបង់ដោយការស្រុតចុះតម្លៃកើតមានឡើង នៅពេលដែលតម្លៃយោងរបស់ទ្រព្យ ឬ បណ្តុំទ្រព្យមានតម្លៃខ្ពស់ជាងបរិមាណដែលនឹងអាចទទួលបានមកវិញជាក់ស្តែង ដែលបរិមាណ នេះ បានមកពីតម្លៃដែលខ្ពស់ជាងគេរវាង តម្លៃទីផ្សារដកចេញចំណាយផ្សេងៗដើម្បីលក់ទ្រព្យ និង តម្លៃ ទទួលបានពីការប្រើប្រាស់។ ការគណនាតម្លៃទីផ្សារដកចេញចំណាយផ្សេងៗដើម្បីលក់ទ្រព្យ គឺ អាស្រ័យ លើព័ត៌មានជាក់ស្តែងដែលកើតឡើងពីប្រតិបត្តិការលក់តាមភាពធម្មតា ចំពោះទ្រព្យ ដែល មានភាពស្រដៀងគ្នា ឬ ជាតម្លៃទីផ្សារ ដកចេញនូវចំណាយកើតឡើងផ្សេងៗ ដើម្បី ក់ទ្រព្យនោះ។ រីឯការគណនាលើតម្លៃកំពុងតែប្រើប្រាស់ គឺផ្អែកតាមគំរូលំហូរសាច់ប្រាក់ អប្បបរមា។ លំហូរសាច់ប្រាក់នោះគឺបានមកពីផែនការនាពេលអនាគត ហើយមិនរាប់បញ្ចូល សកម្មភាព កំណែ ទម្រង់ផ្សេងៗ ដែលក្រុមហ៊ុនមិនទាន់ជាប់កាតព្វកិច្ច ឬ ធ្វើការវិនិយោគនាពេល អនាគត ដែលនឹងធ្វើឲ្យ មានភាពប្រសើរឡើងនូវ លទ្ធផលដែលកើតចេញពីទ្រព្យ ទាំងនោះ។ បរិមាណ ដែលនឹងអាចទទួល បានមកវិញជាក់ស្តែងគឺជា ចំនុចដំរើបចំពោះអត្រាអប្បហារ ប្រើប្រាស់ ក្នុងគំរូលំហូរសាច់ប្រាក់ អប្បហារកម្មក៏ដូចជាលំហូរសាច់ប្រាក់ចូលរំពឹងទុកនាពេលអនាគត និង អត្រាកំណើន។

2.2.5 ការទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់សម្រាប់ការខាតពន្ធ និងរាល់ភាពខុសគ្នាបណ្តោះ អាសន្នទាំងអស់ត្រឹមវិសាលភាព ដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតទំនងជាមានដើម្បី អាចប្រើប្រាស់ការខាតពន្ធទាំងនោះ។ ការវិនិច្ឆ័យសំខាន់ៗរបស់គណៈគ្រប់គ្រង គឺទាមទារឲ្យ កំណត់បរិមាណនៃពន្ធពន្យារជាទ្រព្យសកម្មដែលអាចត្រូវបានទទួលស្គាល់ ដោយផ្អែកទៅ លើ ពេលវេលានិងកម្រិតនៃចំណូលជាប់ពន្ធនាពេលអនាគតជាមួយនឹងយុទ្ធសាស្ត្រផែនការពន្ធនាពេល អនាគត។

ចំណូលជាប់ពន្ធនាពេលអនាគតរបស់ក្រុមហ៊ុនដែលបានព្យាករណ៍ បង្ហាញឲ្យឃើញថាភាព ខុសគ្នាបណ្តោះអាសន្ន អាចនឹងត្រូវបានទទួលស្គាល់នាពេលអនាគត។ ពន្ធពន្យារជាទ្រព្យសកម្ម ដែលបានទទួលស្គាល់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2015 មានចំនួន 2.98 ពាន់លានរៀល (0.74 លានដុល្លារអាមេរិក) (2014: 1.82 ពាន់លានរៀល ឬ 0.45 លានដុល្លារអាមេរិក) ដូចដែលបាន បង្ហាញក្នុងកំណត់សម្គាល់លេខ 13 ។

គ្រឹះស្ថានបរិក្ខេបប្រឹក្សាបរិញ្ញាបត្រ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍បរិញ្ញាបត្រ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

2.3.1 ការប្រែសម្រួលលើរូបិយប័ណ្ណ

រូបិយប័ណ្ណគោល និងបង្ហាញរបស់ក្រុមហ៊ុនគឺ ខ្មែររៀល។ របាយការណ៍បរិញ្ញាបត្រត្រូវបាន ប្តូរជា ខ្មែររៀល ផ្អែកលើអត្រាប្តូរប្រាក់ 4,050រៀល ក្នុង 1ដុល្លារអាមេរិក នាការិយបរិច្ឆេទ របាយការណ៍ (2014: 4,075រៀល ក្នុង1ដុល្លារអាមេរិក) ដែលប្រកាស ដោយធនាគារជាតិ នៃកម្ពុជា។ ការប្តូរនេះ មិនមែនជាការបកស្រាយថា បរិមាណប្រាក់ដុល្លារអាមេរិកទាំងអស់នេះ ត្រូវបានប្រែសម្រួលជា ប្រាក់រៀលលើអត្រាប្តូរប្រាក់ដទៃទេ។ រាល់តម្លៃទាំងអស់ដែលស្ថិតក្នុងប្រាក់រៀល និងដុល្លារអាមេរិក ត្រូវបានបង្កត់ជា(“សមមូលពាន់រៀល”) និងដុល្លារ រៀងគ្នា លើកលែងតែមានការ គូសបញ្ជាក់ បង្ហាញផ្សេងពីនេះ។

2.3.2 ការខាតបង់នៃទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុន ធ្វើការវាយតម្លៃរាល់ការិយបរិច្ឆេទតារាងតុល្យការ ថាមានភស្តុតាងពិតណាខ្លះ ដែល ទ្រព្យសកម្មហិរញ្ញវត្ថុ ឬក៏ក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុណាមួយបានខាតបង់។ ទ្រព្យសកម្ម ហិរញ្ញវត្ថុ ឬក៏ក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុមួយត្រូវបានយល់ថាមានការខាតបង់ ប្រសិនបើមាន ភស្តុតាងពិតនៃការខាតបង់នោះ ជាលទ្ធផលនៃព្រឹត្តិការណ៍មួយ ឬច្រើនដែលកើតមានបន្ទាប់ ពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មនោះ (ការកើតមានឡើងនូវ “ព្រឹត្តិការណ៍ខាតបង់”) និង ព្រឹត្តិការណ៍មួយ (ឬក៏ព្រឹត្តិការណ៍ច្រើន) ខាតបង់នោះ មានឥទ្ធិពលទៅលើលំហូរសាច់ប្រាក់ នាពេលអនាគត ដែលបានព្យាករណ៍ នៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬក៏ក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអាចប៉ាន់ស្មាន បានគួរឲ្យជឿជាក់។

ភស្តុតាងនៃការខាតបង់សម្រាប់ឥណទានផ្តល់ដល់អតិថិជន អាចរាប់បញ្ចូលនូវកត្តាគូស បញ្ជាក់ ទាំងឡាយណាដែលអ្នកខ្ចីម្នាក់ ឬ ក្រុមនៃអ្នកខ្ចីទាំងឡាយ មានបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ គ្មាន លទ្ធភាព ឬយឺតយ៉ាវក្នុងការសងការប្រាក់ ឬ ប្រាក់ដើម ដែលអាចមកពីពួកគេ ដូចជាលំអៀងកម្ម ឬក៏ការកែប្រែរចនាសម្ព័ន្ធហិរញ្ញវត្ថុដទៃទៀត និងពេលដែលទិន្នន័យ ដែលអាចអង្កេតបាន គូសបញ្ជាក់ពីការធ្លាក់ចុះដែលអាចរស់វែងបាននៅក្នុងលំហូរសាច់ប្រាក់ នាពេលអនាគតដូចជា ការប្រែប្រួលក្នុងប្រាក់បំណុលដល់ការកំណត់មិនទាន់សង ឬក៏ស្ថានភាព សេដ្ឋកិច្ចដែលពាក់ព័ន្ធ នឹងលទ្ធភាពសងបំណុល។ ទោះបីយ៉ាងនេះក្តីវាមានការចាត់ថ្នាក់ ឥណទាន និងព្យាករណ៍ អប្បបរមាដែលខានមិនបាន ដែលក្រុមហ៊ុនត្រូវតែអនុវត្តតាមដើម្បី ស្របតាមការទាមទាររបស់ ធនាគារជាតិនៃកម្ពុជា ដូចដែល បានគូសបញ្ជាក់ក្នុង កំណត់បង្ហាញ 2.3.8.1។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.3 ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កងគ្នា ហើយចំនួនទឹកប្រាក់សុទ្ធ ត្រូវបានបង្ហាញក្នុងតារាងតុល្យការ តែក្នុងករណីដែលមានសិទ្ធិស្របច្បាប់ដើម្បីកាត់កងទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់ហើយមានបំណងទូទាត់តាមមូលដ្ឋានសុទ្ធ ឬលក់ទ្រព្យសកម្ម និងទូទាត់បំណុល នៅពេលទន្ទឹមគ្នានោះ។ ជាទូទៅ នេះមិនមែនជាករណីរបស់កិច្ចព្រមព្រៀង កាត់កងឡើយ ហើយទ្រព្យសកម្ម និងបំណុលពាក់ព័ន្ធត្រូវបានបង្ហាញជាទឹកប្រាក់ដុល ក្នុងតារាងតុល្យការ។

2.3.4 ភតិសន្យាប្រតិបត្តិការ

ការចំណាយទៅលើ ភតិសន្យាប្រតិបត្តិការ ត្រូវបានគិតបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលតាមអត្រាថេរ ស្របតាមថេរវេលានៃការជួល។

2.3.5 សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសាច់ប្រាក់សុទ្ធ សមតុល្យនៅធនាគារ ប្រាក់បញ្ញើសន្សំ និងការវិនិយោគរយៈពេលខ្លី ដែលងាយប្តូរជាសាច់ប្រាក់បានឆាប់រហ័ស និងជាក់លាក់ក្នុងរយៈពេល ៣ខែ ឬតិចជាងរយៈពេលដាក់ប្រាក់បញ្ញើ និងដែលងាយប្តូរជាសាច់ប្រាក់ ហើយវាមិនមានហានិភ័យធ្ងន់ធ្ងរនៅពេលតម្លៃរបស់វាប្រែប្រួល។

2.3.6 សមតុល្យនៅធនាគារជាតិនៃកម្ពុជា

សមតុល្យប្រាក់តម្កល់ធនាគារលើដើមទុន និង ប្រាក់បម្រុងកាតព្វកិច្ច ត្រូវបានតម្កល់ទុកនៅធនាគារជាតិនៃកម្ពុជាដោយ អនុលោមតាមច្បាប់កម្ពុជាចំពោះស្ថាប័នធនាគារនិងហិរញ្ញវត្ថុ និងត្រូវបានកំណត់ជាភាគរយនៃ មូលធនអប្បបរមា និងចំនួនប្រាក់បញ្ញើសន្សំពីអតិថិជន រៀងគ្នា។ គណនីនេះក៏រួមបញ្ចូលផងដែរ នូវគណនីចរន្ត តាមតម្លៃដើម។

2.3.7 សមតុល្យនៅធនាគារដទៃទៀត

សមតុល្យនៅធនាគារដទៃទៀតត្រូវបានរក្សាទុកតាមតម្លៃដើម។

2.3.8 ឥណទានផ្តល់ដល់អតិថិជន

រាល់ឥណទានផ្តល់ដល់អតិថិជន ត្រូវបានបង្ហាញក្នុងតារាងតុល្យការជាទឹកប្រាក់ដើមដោយ ដកចេញនូវឥណទានដែលត្រូវបានលុបចេញពីបញ្ជី និងសំវិធានធនចំពោះឥណទាន បាត់បង់។

ឥណទានត្រូវបានលុបចេញពីបញ្ជី នៅពេលដែលក្រុមហ៊ុនរំពឹងថា ឥណទានមិនអាចប្រមូលមកវិញបាន។ ការប្រមូលបានមកវិញនៃឥណទានដែលត្រូវបានលុបចេញពីបញ្ជីឬបានធ្វើសំវិធានធននៅក្នុងការិយបរិច្ឆេទមុនៗ នឹងបន្ថយទឹកប្រាក់នៃសំវិធានធនសម្រាប់ ឥណទានបាត់បង់នៅក្នុងរបាយការណ៍លទ្ធផល។

រាល់ឥណទានដែលបានចាត់ថ្នាក់ជាឥណទានក្រោមស្តង់ដារសង្ស័យ ឬបាត់បង់គឺជាឥណទានមិនដំណើរការ។

គ្រឹះស្ថានបរិក្ខេបប្រឹក្សាបរិញ្ញាបត្រ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍បរិញ្ញាបត្រ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.8 ឥណទានផ្តល់ដល់អតិថិជន (តពីទំព័រមុន)

2.3.8.1.ការចាត់ថ្នាក់ឥណទាន និង សំវិធានធនលើឥណទានបាត់បង់ (តពីទំព័រមុន)

បន្ថែមលើសំវិធានធនដាក់លាក់តម្រូវតាមច្បាប់ខាងលើ និង ដូចមានចែងក្នុងគោលនយោបាយគណនេយ្យ ក្រុមហ៊ុនធ្វើសំវិធានធនទូទៅបន្ថែម តាមអត្រា១% នៃឥណទានដំណើរការទាំងមូលលើកលែងឥណទានបុគ្គលិក។

សំវិធានធនដាក់លាក់ ត្រូវបានគណនាជាភាគរយនៃសមតុល្យឥណទាន នៅពេលដែល ឥណទាននោះត្រូវបានគេចាត់ថ្នាក់ដោយមិនរាប់បញ្ចូលនូវការប្រាក់បង្គរ ហើយត្រូវបានចាត់ទុក ជាចំណាយ។ ការប្រាក់ដែលបង្គរពីឥណទានមិនប្រតិបត្តិការ ត្រូវបានកត់ត្រាជាការប្រាក់ល្អ ក្នុងតារាងតុល្យការ។

ភាពគ្រប់គ្រាន់នៃសំវិធានធនសម្រាប់ឥណទានអាក្រក់ និងឥណទានសង្ស័យ ត្រូវបានវាយតម្លៃប្រចាំខែដោយគណៈគ្រប់គ្រង។

កត្តាវាយតម្លៃភាពគ្រប់គ្រាន់ នៃសំវិធានធនផ្អែកលើ ទំហំឥណទាន បទពិសោធន៍នៃការ ខាតបង់កន្លងមក ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗដល់អតិថិជន ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន និងស្ថានភាពជាក់ស្តែងនៃឥណទានធៀបនឹងលក្ខខណ្ឌដែល បានចែងក្នុងកិច្ចសន្យា។ ឥណទានត្រូវបាន លុបចេញពីបញ្ជី ដោយស្វ័យប្រវត្តិនៅពេលអតិថិជន ទទួលបានអនិច្ចកម្ម និងក្នុងករណីផ្សេងទៀតចំពោះឥណទានមិនត្រូវបានទូទាត់សងផ្អែកទៅលើការវាយតម្លៃរបស់គណៈគ្រប់គ្រង និងយោងលើការអនុម័តពីក្រុមប្រឹក្សាភិបាល។

ឥណទានដែលបានលុបចេញពីបញ្ជីត្រូវដកចេញពីឥណទានជាក់ស្តែង និងពីសំវិធានធន សម្រាប់បំណុលអាក្រក់។ ទឹកប្រាក់ទទួលបានមកវិញពីឥណទានដែលបានលុបចេញពីបញ្ជីពី ពេលមុន និងការជម្រះនៃការព្យាករណ៍ ត្រូវបានបង្ហាញដាច់ដោយឡែករួមគ្នាជាមួយ បម្រែបម្រួលសុទ្ធក្នុងការព្យាករណ៍ សម្រាប់ បំណុលអាក្រក់ និងបុរេប្រទានក្នុងរបាយការណ៍ លទ្ធផល។

ឥណទានលើសកាលកំណត់

ដោយអនុលោមតាម ប្រកាសលេខ ធ៧-០០-៥១ ប្រ.ក ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០០ ឥណទានលើសកាលកំណត់ត្រូវបានកំណត់ថា សមតុល្យប្រាក់ដើមសរុប ដែលប្រាក់ដើម ឬក៏ការប្រាក់ហួសកាលកំណត់ត្រូវសង ដោយមិនគិតថា កាលកំណត់ត្រូវសងលើការប្រាក់ ឬប្រាក់ដើមត្រូវបានកែសម្រួលនោះទេ។ យ៉ាងណាក៏ដោយ នៅក្នុងករណីខ្លះ ឥណទានត្រូវបានអនុញ្ញាតឱ្យកែសម្រួលម្តងក្នុងមួយរដ្ឋ នៃឥណទាន។ ការបន្ថែមជាអតិបរមា នៃកាលកំណត់ អាចរហូតដល់ ៥ខែ និង នៃប្រាក់ដើមដំបូង អាចរហូតដល់ ៥០% តែប៉ុណ្ណោះ។

គ្រឹះស្ថានបរិស្ថានអន្តរជាតិ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍បរិស្ថាន (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.9 ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារត្រូវបានបង្ហាញជាតម្លៃដើម ដោយដកចេញនូវការរំលស់បង្គរនិងការខាតបង់ (បើមាន)។ តម្លៃដើមទ្រព្យ និងបរិក្ខារ រួមមានថ្លៃទិញ និងតម្លៃដើមជាប់ ពាក់ព័ន្ធដោយផ្ទាល់ ទាំងឡាយ ដែលនាំយកទ្រព្យសកម្មទាំងអស់នោះ មកកាន់លក្ខខណ្ឌ និងទីតាំង សម្រាប់ការប្រើប្រាស់របស់វា។ នៅពេលណាដែលធាតុនៃទ្រព្យ និងបរិក្ខារមាន សមាសភាពចំបងៗជាច្រើន ដែលមានអាយុកាលប៉ាន់ស្មានខុសៗគ្នា សមាសភាពទាំងអស់នោះ ត្រូវបានគេចាត់ថ្នាក់ជាប្រភេទផ្សេងៗគ្នា សម្រាប់ទ្រព្យ និងបរិក្ខារ។

ចំណាយបន្តបន្ទាប់ទាក់ទងនឹងធាតុមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់ រួចរាល់ហើយនោះ ត្រូវបានគេបូកបន្ថែមទៅលើតម្លៃយោងនៃទ្រព្យសកម្មនោះ នៅពេលដែល វាទំនងជាអត្ថប្រយោជន៍រំពឹងទុកនាពេលអនាគត (ដោយលើសពីបទដ្ឋានដែលវាយតម្លៃ ជាធម្មតា នៃការអនុវត្តន៍លើទ្រព្យសកម្មដែលមានស្រាប់) នឹងមានលំហូរចូលមកក្រុមហ៊ុន។ រាល់ការចំណាយបន្តបន្ទាប់ត្រូវបានគេទទួលស្គាល់ជាចំណាយនៅក្នុងឆ្នាំដែលវាបានកើតឡើង។

ការចំណេញ ឬការខាតបង់កើតចេញពី ការបញ្ឈប់ ឬការលក់នូវធាតុណាមួយនៃទ្រព្យ និងបរិក្ខារ គឺត្រូវបានកំណត់ដោយ ភាពខុសគ្នារវាងប្រាក់លក់សុទ្ធដែលរំពឹងទុក និងតម្លៃយោង នៃទ្រព្យ និងបរិក្ខារ ហើយនឹងត្រូវបានគេទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលនាថ្ងៃដែលទ្រព្យសកម្មនោះ ត្រូវបានបញ្ឈប់ ឬលក់។

ការរំលស់ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ ទៅតាមអាយុកាលប៉ាន់ស្មានរបស់ទ្រព្យសកម្មដូចខាងក្រោម៖

កុំព្យូទ័រ និងសម្ភារការិយាល័យ	3 ទៅ 4ឆ្នាំ
យានយន្ត	8ឆ្នាំ
ម៉ូតូ	5ឆ្នាំ
ការកែលម្អអគារ	4ឆ្នាំ

សំណង់កំពុងសាងសង់ មិនត្រូវបានកាត់រំលស់ទេ រហូតទាល់តែដល់ពេលដែលទ្រព្យសកម្ម ជាប់ពាក់ព័ន្ធនោះ បានសាងសង់រួចរាល់ និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងប្រតិបត្តិការ។

ទ្រព្យសកម្មដែលបានរំលស់ទាំងស្រុងត្រូវបានរក្សាទុកក្នុងរបាយការណ៍បរិស្ថានរហូតទាល់តែវាលែងត្រូវបានប្រើប្រាស់ ឬក៏គ្មានការកាត់រំលស់ណាត្រូវបានធ្វើឡើងសម្រាប់ទ្រព្យសកម្មទាំងអស់នោះ។

ប្រសិនបើមានកត្តាណាមួយដែលមានការផ្លាស់ប្តូរយ៉ាងធំដុំនៅក្នុងការកាត់រំលស់ ឬក៏អត្រាកាត់រំលស់ អាយុកាលប្រើប្រាស់ ឬក៏ថ្លៃកាកសំណល់នៃទ្រព្យសកម្មនោះ ការធ្វើរំលស់លើទ្រព្យសកម្មនឹងត្រូវបានកែសម្រួល ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកដែលកើតមានជាថ្មី។

គ្រឹះស្ថានវិក្រហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.10. កម្មវិធីកុំព្យូទ័រ

កម្មវិធីកុំព្យូទ័រ ត្រូវបានបង្ហាញជាតម្លៃដើមដោយដកចេញនូវ រំលស់បង្គរ និង សំវិធានធនលើការខាតបង់ (បើមាន)។ វាត្រូវបានកាត់រំលស់តាមវិធីសាស្ត្ររំលស់ថេរ តាមអត្រា 20%ក្នុងមួយឆ្នាំ។ ប្រសិនបើមានកត្តាណាមួយដែលមានការផ្លាស់ប្តូរយ៉ាងធំធេង នៅក្នុងការកាត់រំលស់ ឬក៏អត្រាកាត់រំលស់ អាយុកាលប្រើប្រាស់ ឬក៏ថ្លៃកាត់រំលស់នៃ កម្មវិធីកុំព្យូទ័រនោះ ការធ្វើរំលស់លើកម្មវិធីកុំព្យូទ័រនឹងត្រូវបានកែសម្រួល ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុក ដែលកើតមានជាថ្មី។

ផលិតផលពាក់កណ្តាលសម្រេច មិនត្រូវបានកាត់រំលស់នោះទេ រហូតទាល់តែដល់ពេលដែលទ្រព្យសកម្មជាប់ពាក់ព័ន្ធនោះ បានផលិតរួចរាល់ និងត្រូវបានដាក់ឲ្យប្រើប្រាស់។

2.3.11. ទ្រព្យសកម្មដទៃទៀត

ទ្រព្យសកម្មដទៃទៀត ត្រូវបានគេវាស់វែងតាមតម្លៃទទួលស្គាល់ដែលគេប៉ាន់ស្មាន។ ការប៉ាន់ស្មានត្រូវបានគេធ្វើឡើងសម្រាប់ គណនីត្រូវទារដែលជាប់សង្ស័យ ដោយផ្អែកលើការត្រួតពិនិត្យលើសមតុល្យដែលនៅសល់នៅការិយបរិច្ឆេទរាយការណ៍។

2.3.12. ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានរាយការណ៍តាមតម្លៃដើម។

2.3.13. ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានរាយការណ៍តាមសមតុល្យប្រាក់ដើមដែលនៅសល់។ សោហ៊ុយចំណាយផ្សេងៗលើការបង្កើតឲ្យមានប្រាក់កម្ចី ត្រូវបានធ្វើមូលធនកម្មនិងរំលស់ ទៅតាមរយៈពេលកំណត់របស់ប្រាក់កម្ចី ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ។

2.3.14 កិច្ចសន្យាដោះដូរ និងកិច្ចសន្យានាពេលអនាគត លើរូបិយប័ណ្ណបរទេស

កិច្ចសន្យាដោះដូរ និងកិច្ចសន្យានាពេលអនាគតលើរូបិយប័ណ្ណបរទេស ត្រូវបានវាស់វែងដំបូងនូវតម្លៃសូន្យ និងវាស់វែង បន្តបន្ទាប់នៅតម្លៃទីផ្សារ ដោយយកភាពខុសគ្នារវាងអត្រានាពេលអនាគត ឬ អត្រាដោះដូរធៀបនឹងអត្រាជាក់ស្តែង។ ការវាស់វែងនេះគឺ អនុលោមតាមសារព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-012-001 ស.ក.ណ.ន ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ ស្តីពី “សេចក្តីណែនាំកិច្ចបញ្ជីកាតណេយ្យសម្រាប់ការដោះដូររូបិយប័ណ្ណ ឬ កិច្ចសន្យានាពេលអនាគត” ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.15. មូលនិធិសោធននិវត្តន៍

ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍ដល់និយោជិតរបស់ខ្លួន តាមគោលការណ៍មូលនិធិសោធននិវត្តន៍។ និយោជិតទាំងឡាយណាដែលបានបញ្ចប់រយៈពេលសាកល្បង មានសិទ្ធិចូលរួមក្នុងមូលនិធិសោធននិវត្តន៍នេះ។ មូលនិធិនេះមានប្រភពដូចខាងក្រោម៖

- និយោជិតចូលរួមវិភាគទានចំនួន 3% នៃប្រាក់បៀវត្សប្រចាំខែរបស់ពួកគាត់ ហើយក្រុមហ៊ុនចូលរួមវិភាគទាន 6% សម្រាប់បុគ្គលិកដែលបម្រើការងារតិចជាង 3ឆ្នាំ និង 7% សម្រាប់បុគ្គលិកដែលបម្រើការងារចាប់ពី 3ឆ្នាំ។ ការចូលរួមវិភាគទានរបស់ក្រុមហ៊ុន ត្រូវបានកាត់ត្រាជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល។
- ក្រុមហ៊ុនផ្តល់ការប្រាក់ទៅលើប្រាក់បង្គរនៃមូលនិធិសោធននិវត្តន៍តាមអត្រា 7% ក្នុង មួយឆ្នាំ។ ការប្រាក់នេះ បានកាត់ត្រាជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល។

មូលនិធិសោធននិវត្តន៍នឹងត្រូវបានផ្តល់ទៅឲ្យនិយោជិត (អ្នកដែលបានចូលរួមវិភាគទាន ក្នុងមូលនិធិ) នៅពេលដែលពួកគាត់ចូលនិវត្តន៍ ឬលាលែង ឬក៏ត្រូវបានបញ្ឈប់ពីការងារ។ ចំនួនដែលនិយោជិតបានរួមចំណែក រួមទាំងការប្រាក់ ត្រូវបានក្រុមហ៊ុនទូទាត់ជូនយ៉ាង ពេញលេញ។

អ្នកទាំងឡាយណា ដែលត្រូវបានបណ្តេញចេញដោយសារតែការអនុវត្តខុសច្បាប់ នឹងទទួលបានមូលនិធិនេះត្រឹមចំណែកដែលនិយោជិតបានបង់ ដោយបូកនឹងការប្រាក់តែប៉ុណ្ណោះ ដោយមិនគិតពីអតីតភាពការងាររបស់និយោជិតរូបនោះឡើយ។

2.3.16. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុន មានកាតព្វកិច្ចបច្ចុប្បន្ន (តាមផ្លូវច្បាប់ ឬដោយប្រយោល) ដែលកើតចេញពីព្រឹត្តិការណ៍អតីតកាល ហើយវាអាចនឹងធ្វើឲ្យមានការហូរចេញនូវធនធាន ជាប់ពាក់ព័ន្ធនឹងអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលនឹងតម្រូវឲ្យមានការទូទាត់កាតព្វកិច្ចនោះ និង ការព្យាករណ៍ដែលគួរឲ្យជឿជាក់ អាចត្រូវបានគេវាស់វែងបានទៅលើបរិមាណនៃកាតព្វកិច្ចនោះ។

គ្រឹះស្ថានបរិស្ថានអន្តរជាតិ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍បរិស្ថាន (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.17. ការទទួលស្គាល់ចំណូល ឬ ចំណាយ

ចំណូលត្រូវបានទទួលស្គាល់ នៅពេលដែលវាទំនងថាអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលពាក់ព័ន្ធ ជាមួយប្រតិបត្តិការនឹងប្រសើរឡើងក្នុងក្រុមហ៊ុន ហើយចំនួនទឹកប្រាក់នៃចំណូលនោះអាចធ្វើការ វាស់វែងគួរឱ្យជឿជាក់បាន។ លក្ខខណ្ឌទទួលស្គាល់ជាក់លាក់ដូចខាងក្រោម ត្រូវតែបំពេញ មុននឹងចំណូលត្រូវបានទទួលស្គាល់៖

(i) ចំណូល ឬ ចំណាយការប្រាក់

ចំណូលពីការប្រាក់លើឥណទានផ្តល់ដល់អតិថិជន និង សមតុល្យនៅធនាគារជាតិនៃកម្ពុជា និង ធនាគារដទៃទៀត ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ លើកលែងតែឥណទាន ផ្តល់ដល់អតិថិជនដែលត្រូវបានចាត់ថ្នាក់ជា ឥណទានក្រោមស្តង់ដារ ជាប់សង្ស័យ ឬក៏ខាតបង់។ ការប្រាក់បង្គរសម្រាប់ឥណទានទាំងនេះ ត្រូវបានកត់ត្រាជាការប្រាក់ ក្នុង គណនីល្អ។ បន្តបន្ទាប់មក ចំណូលពីការប្រាក់សម្រាប់ឥណទានទាំងនេះ ត្រូវបានកត់ត្រាតាម សាច់ប្រាក់ប្រមូលបាន។ ការប្រាក់ល្អនេះ ត្រូវបានបង្ហាញ ដោយកាត់កងនឹង ការប្រាក់ត្រូវទទួល ក្នុង “ទ្រព្យសកម្មផ្សេងៗ”។

ចំណាយការប្រាក់ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ។

(ii) ចំណូល និងចំណាយ កម្រៃសេវាកម្ម និងជើងសារ

ក្រុមហ៊ុនទទួលបានចំណូលកម្រៃសេវាកម្ម និងជើងសារ ពីសេវាកម្មផ្សេងៗពីគ្នាដែល ក្រុមហ៊ុន បានផ្តល់ទៅ ឱ្យអតិថិជនរបស់ខ្លួន ដែលជាចម្បងតាមរយៈការរៀបចំឥណទាន។

ប្រាក់ចំណូលរដ្ឋបាលឥណទាន គឺត្រូវបានទទួលស្គាល់ជាចំណូលនៅពេលដែលឥណទាន បានផ្តល់ទៅឱ្យអតិថិជន។ ប្រាក់កម្រៃជើងសារលើឥណទាន គឺអាស្រ័យទៅលើភាគរយ នៃ ប្រាក់ដើមឥណទាន។ គណនីនេះត្រូវបានបង្ហាញជាផ្នែកមួយនៃចំណូលផ្សេងៗ។

ចំណាយកម្រៃសេវាកម្ម និងជើងសារ ត្រូវកត់ត្រាក្នុងរបាយការណ៍លទ្ធផល នៅពេល ចំណាយបានកើតឡើង។ សោហ៊ុយចំណាយលើប្រាក់កម្ចីត្រូវបានការរំលស់យោងតាម មូលដ្ឋានរំលស់ថេរ ទៅតាមពេលកំណត់នៃប្រាក់កម្ចី។

(iii) ចំណាយប្រតិបត្តិការត្រូវបានទទួលស្គាល់ទៅតាមមូលដ្ឋានបង្គរ។

គ្រឹះស្ថានបរិក្ខេបប្រឹក្សាបរិញ្ញាបត្រ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍បរិញ្ញាបត្រ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.18 ភាគលាភលើដើមទុន

ភាគលាភលើដើមទុនត្រូវបានទទួលស្គាល់ជាបំណុល និងកាត់ពីមូលធន នៅពេលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងធនាគារជាតិនៃកម្ពុជា។ ភាគលាភបានប្រកាសកំឡុងឆ្នាំប៉ុន្តែត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា បន្ទាប់ពីការិយបរិច្ឆេទតារាងតុល្យការគឺត្រូវដោះស្រាយជាមួយព្រឹត្តិការណ៍ ក្រោយពីការិយបរិច្ឆេទតារាងតុល្យការ។

2.3.19 ជំនួយ

ជំនួយបានទទួលពីភាគីទីបី ដើម្បីផ្គត់ផ្គង់ចំណាយប្រតិបត្តិការក្រុមហ៊ុនដែលត្រូវបានកាត់ចេញពីរបាយការណ៍លទ្ធផលលើមូលដ្ឋានប្រព័ន្ធ និងមូលដ្ឋានសមហេតុផល ធ្វើការផ្ទេរផ្គត់ផ្គង់ជាមួយចំណាយពាក់ព័ន្ធ ដែលត្រូវទូទាត់។

ជំនួយបានទទួលពីភាគីទីបីសម្រាប់ការទិញទ្រព្យ និងបរិក្ខារត្រូវបានកាត់រំលស់ក្នុងរបាយការណ៍លទ្ធផលលើមូលដ្ឋានប្រព័ន្ធ និងមូលដ្ឋានសមហេតុផល លើអាយុកាលនៃទ្រព្យសកម្ម។ ជំនួយមិនកាត់រំលស់ត្រូវបានបង្ហាញជាចំណូលស្វយសារពន្យារ។

2.3.20 សម្ព័ន្ធហ្នាតិ

ភាគីដែលចាត់ទុកថាជាសម្ព័ន្ធហ្នាតិ លុះត្រាក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រងផ្ទាល់ ឬប្រយោលលើភាគីផ្សេងទៀត ឬមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការសម្រេចចិត្តផ្នែកបរិញ្ញាបត្រ និង ប្រតិបត្តិការ ឬផ្ទុយទៅវិញប្រសិនបើក្រុមហ៊ុន និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលសំខាន់។ សម្ព័ន្ធហ្នាតិអាចជារូបវន្តបុគ្គល ឬនីតិបុគ្គល ហើយក៏បានរួមបញ្ចូលផងដែរនូវបុគ្គលជិតស្និទ្ធនៅក្នុងសមាជិកគ្រួសារ។

សម្ព័ន្ធហ្នាតិដូចបានកំណត់ក្នុងមាត្រា៤៩ និង៥០ នៃច្បាប់ស្តីពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជារួមមាន៖

- ក. រាល់បុគ្គលទាំងឡាយណាដែលកាន់កាប់ដោយផ្ទាល់ ឬ ប្រយោលនូវភាគហ៊ុនយ៉ាងហោចណាស់ ១០ភាគរយនៃដើមទុន ឬសិទ្ធិបោះឆ្នោត
- ខ. រាល់ក្រុមហ៊ុនទាំងឡាយណាដែលកាន់កាប់ដោយផ្ទាល់ ឬ ប្រយោលនូវភាគហ៊ុនយ៉ាងហោចណាស់ ១០ ភាគរយនៃដើមទុន ឬ សិទ្ធិបោះឆ្នោត
- គ. រាល់បុគ្គលទាំងឡាយណាដែលចូលរួមក្នុងអភិបាលកិច្ច ការចាត់ចែង ការគ្រប់គ្រង ដឹកនាំ ឬការត្រួតពិនិត្យផ្ទៃក្នុងនិង
- ឃ. រាល់សវនករខាងក្រៅ

គ្រឹះស្ថានវិប្បដិសេធនៃអង្គការអភិវឌ្ឍន៍ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍វិប្បដិសេធនៃអង្គការអភិវឌ្ឍន៍ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.21 ពន្ធលើប្រាក់ចំណេញ

ពន្ធក្នុងគ្រា

ពន្ធក្នុងគ្រាលើទ្រព្យសកម្ម និងបំណុលសម្រាប់ការិយបរិច្ឆេទគ្រាមុន និងបច្ចុប្បន្ន ត្រូវបានវាស់វែង នូវទឹកប្រាក់ដែលត្រូវបានរំពឹងទុកថាត្រូវបានប្រមូលមកវិញ ឬត្រូវបង់ឲ្យអាជ្ញាធរពន្ធដារ។ អត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានប្រើដើម្បីគណនាទឹកប្រាក់ទាំងនេះ គឺជាអត្រា និងច្បាប់ពន្ធ ដែលមានសុពលភាពរហូតដល់កាលបរិច្ឆេទនៃតារាងតុល្យការ។

ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានគណនាដោយប្រើវិធីសាស្ត្របំណុលតារាងតុល្យការលើចំនួនខុសគ្នាបណ្តោះ អាសន្ន នាការិយបរិច្ឆេទនៃតារាងតុល្យការរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និង តម្លៃ របស់គណនីទាំងនោះក្នុងរបាយការណ៍វិប្បដិសេធនៃអង្គការ។

ពន្ធពន្យារជាបំណុល ត្រូវបានទទួលស្គាល់ ចំនួនខុសគ្នាបណ្តោះអាសន្ននៃចំនួនជាប់ពន្ធទាំងអស់ លើកលែងតែនៅពេលពន្ធពន្យារជាបំណុល កើតឡើងពីការទទួលស្គាល់នៅគ្រាដំបូង នៃទ្រព្យ សកម្មឬបំណុល ក្នុងប្រតិបត្តិការមួយ ដែលនៅពេលនោះវាមិនជះឥទ្ធិពលដល់ ប្រាក់ចំណេញ តាមវិធីសាស្ត្រគណនេយ្យ ឬ ប្រាក់ចំណេញ ឬខាត ដែលជាប់ពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ តាមភាពខុសគ្នាបណ្តោះអាសន្នទាំងអស់ដែល អាចកាត់បន្ថយបានរហូតដល់ទំហំមួយដែលវាទំនងថា ប្រាក់ចំណេញជាប់ពន្ធនឹងអាចមាន ដើម្បី កាត់កងជាមួយភាពខុសគ្នាបណ្តោះអាសន្នដែលអាចប្រើប្រាស់បាន លើកលែងតែនៅពេល ពន្ធពន្យារជាទ្រព្យសកម្មកើតឡើងពីការទទួលស្គាល់នៅគ្រាដំបូងនៃទ្រព្យសកម្ម ឬបំណុលក្នុង ប្រតិបត្តិការមួយ ដែលនៅពេលនោះវាមិនមានជះឥទ្ធិពលដល់ប្រាក់ចំណេញ តាមវិធីសាស្ត្រ គណនេយ្យ ឬ ប្រាក់ចំណេញ ឬ ខាត ដែលជាប់ពន្ធ។

តម្លៃយោងនៃពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានពិនិត្យឡើងវិញនាការិយបរិច្ឆេទតារាង តុល្យការនីមួយៗហើយ និងត្រូវបានកាត់បន្ថយមកត្រឹមទំហំមួយ ដែលវាមិនទំនងថាមានប្រាក់ ចំណេញ ជាប់ពន្ធគ្រប់គ្រាន់នឹងអាចផ្តល់ឲ្យទ្រព្យសកម្មទាំងអស់ឬ មួយផ្នែកអាចស្តារមកវិញ នាពេលអនាគត។ ពន្ធពន្យារជាទ្រព្យសកម្មដែលមិនត្រូវបានទទួលស្គាល់នោះ គឺត្រូវបានវាយ តម្លៃឡើងវិញនាការិយបរិច្ឆេទនៃតារាងតុល្យការនីមួយៗ ហើយត្រូវបានទទួលស្គាល់ត្រឹមតែទំហំ មួយដែលវាទំនងថា ប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត នឹងធ្វើឲ្យពន្ធពន្យារជាទ្រព្យសកម្ម នោះអាចត្រូវបានយកត្រលប់មកវិញ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំនិញ)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

3. សាច់ប្រាក់ក្នុងដៃ

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
ទីស្នាក់ការកណ្តាល	1,792,187	442,515	824,090	202,230
សាខាផ្សេងៗ	43,668,532	10,782,354	24,779,198	6,080,785
	45,460,719	11,224,869	25,603,288	6,283,015

ការវិភាគសាច់ប្រាក់ក្នុងដៃតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
ខ្មែររៀល ("KHR")	20,234,413	4,996,151	13,432,466	3,296,311
ដុល្លារ អាមេរិក ("US\$")	23,776,159	5,870,657	11,185,981	2,745,026
ថៃ បាត ("THB")	1,450,147	358,061	984,841	241,678
	45,460,719	11,224,869	25,603,288	6,283,015

4. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
គណនីចរន្ត	5,711,042	1,410,134	10,012,806	2,457,130
ប្រាក់តម្កល់ធនាគារលើដើមទុន	3,512,730	867,341	3,512,730	862,020
ប្រាក់បម្រុងកាតព្វកិច្ច	20,169,748	4,980,184	11,813,620	2,899,048
	29,393,520	7,257,659	25,339,156	6,218,198

យោងតាងប្រកាសលេខ ធ៧-០០-០៦ ប្រ.ក ស្តីពី អាជ្ញាប័ណ្ណនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចុះថ្ងៃទី១១ ខែ មករា ឆ្នាំ២០០០ ក្រុមហ៊ុនត្រូវបានតម្រូវឲ្យរក្សាទុកប្រាក់តម្កល់ធនាគារលើដើមទុនស្មើនឹង 10% នៃដើមទុនដែលបានចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនបានឡើយ ប៉ុន្តែក្រុមហ៊ុនអាចដកយកវិញបាននៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

4. សមតុល្យនៅធនាគារជាតិនៃកម្ពុជា (តំបន់ទំព័រមុន)

ប្រាក់តម្កល់ធនាគារលើដើមទុនទទួលបានការប្រាក់ 3% ក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០១៥ (2014: 3%)
ខណៈដែលគណនីចរន្តមិនទទួលបានការប្រាក់ទេ។

ប្រាក់បម្រុងកាតព្វកិច្ច តំណាងឲ្យប្រាក់បម្រុងកាតព្វកិច្ចអប្បបរមាដែលត្រូវបានគណនាតាម អត្រា 8% នៃសមតុល្យប្រាក់បញ្ញើសរុបបានពីអតិថិជន ស្របតាមប្រកាសលេខ ធ៧-០៧-១៦៣ ប្រ.ក អំពីការផ្តល់អាជ្ញាប័ណ្ណចំពោះស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងការទទួលប្រាក់បញ្ញើ។ ប្រាក់បម្រុងកាតព្វកិច្ចប្រែប្រួល យោងតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន និងមិនទទួលបានការប្រាក់ នោះទេ។

5. សមតុល្យនៅធនាគារផ្សេងៗ

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
គណនីចរន្ត	2,829,399	698,617	1,338,170	328,385
គណនីសន្សំ	14,462,727	3,571,044	19,558,768	4,799,698
គណនីមានកាលកំណត់	2,189,468	540,609	897,240	220,182
	19,481,594	4,810,270	21,794,178	5,348,265

គណនីចរន្តមិនទទួលបានការប្រាក់ទេ គណនីសន្សំទទួលបានការប្រាក់ក្នុងអត្រាពី 0.25% - 0.75% ក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០១៥ (2014: 0.25% - 0.75%) ខណៈដែលគណនីមានកាលកំណត់ទទួលបានការប្រាក់ពី 1.00% ទៅ 5.00% ក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០១៥ (2014: 1.00% ទៅ 5.00%)។

សមតុល្យនៅធនាគារផ្សេងៗវិភាគតាមរូបិយប័ណ្ណ មានដូចខាងក្រោម៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
ខ្មែររៀល (KHR)	9,004,657	2,223,372	14,058,180	3,449,860
ដុល្លារ អាមេរិក ("US\$")	8,082,578	1,995,698	6,302,113	1,546,531
ថៃ បាត ("THB")	2,394,359	591,200	1,433,885	351,874
	19,481,594	4,810,270	21,794,178	5,348,265

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

6. ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនបានចាត់ថ្នាក់ មានដូចខាងក្រោម៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
ឥណទានធនាគារភូមិ៖				
សងបណ្តាក់	134,400,526	33,185,315	68,562,582	16,825,173
សងនៅចុងវគ្គ	124,004,270	30,618,338	92,737,423	22,757,650
សងរំលស់ដើមថេរ	72,395,566	17,875,448	89,952,590	22,074,255
ឥណទានឯកត្តជន៖				
សងរំលស់ដើមថេរ	116,096,518	28,665,808	88,683,580	21,762,843
សងបណ្តាក់	57,400,889	14,173,059	24,641,850	6,047,080
សងនៅចុងវគ្គ	15,392,839	3,800,701	27,981,405	6,866,602
ឥណទានផ្តល់ដល់អតិថិជនរួម	519,690,608	128,318,669	392,559,430	96,333,603
សំវិធានធនសម្រាប់ការខាតបង់ លើឥណទានផ្តល់ដល់អតិថិជន				
ជាក់លាក់	1,606,639	396,701	381,907	93,720
ទូទៅ	5,098,342	1,258,850	3,853,953	945,755
សំវិធានធននៅចុងឆ្នាំ	6,704,981	1,655,551	4,235,860	1,039,475
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	512,985,627	126,663,118	388,323,570	95,294,128

បម្រែបម្រួលនៃសំវិធានធនការខាតបង់ លើឥណទានផ្តល់ដល់អតិថិជន មានដូចខាងក្រោម៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
	កំណត់សម្គាល់ 2.3.1		កំណត់សម្គាល់ 2.3.1	
ដើមឆ្នាំ	4,235,860	1,039,475	3,444,736	862,262
សំវិធានធនក្នុងគ្រា	4,367,201	1,078,321	2,190,357	537,511
ការលុបចេញពីបញ្ជីក្នុងគ្រា	(1,898,080)	(468,662)	(1,399,233)	(343,370)
ភាពខុសគ្នានៃការប្រែ				
សម្រួលរូបិយប័ណ្ណ	-	6,417	-	(16,928)
ចុងឆ្នាំ	6,704,981	1,655,551	4,235,860	1,039,475

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

6. ឥណទានផ្តល់ដល់អតិថិជន (តពីទំព័រមុន)

ការវិភាគបន្ថែមទៅលើឥណទានផ្តល់ដល់អតិថិជនមានគូសបញ្ជាក់ដូចខាងក្រោម៖

ក. ចំណាត់ថ្នាក់ឥណទានផ្តល់ដល់អតិថិជន

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
<i>ឥណទានស្តង់ដារ៖</i>				
មានការធានា	187,082,783	46,193,280	139,447,175	34,220,166
ពុំមានការធានា	330,493,448	81,603,320	252,489,499	61,960,613
<i>ឥណទានក្រោមស្តង់ដារ៖</i>				
មានការធានា	204,367	50,461	68,270	16,753
ពុំមានការធានា	264,138	65,219	108,124	26,533
<i>ឥណទានជាប់សង្ស័យ៖</i>				
មានការធានា	132,960	32,830	18,312	4,494
ពុំមានការធានា	214,120	52,869	98,967	24,286
<i>ឥណទានបាត់បង់៖</i>				
មានការធានា	213,082	52,613	114,867	28,189
ពុំមានការធានា	1,085,710	268,077	214,216	52,569
សរុបឥណទានដុល	519,690,608	128,318,669	392,559,430	96,333,603

ខ. វិភាគឥណទានតាមកាលកំណត់ មានដូចខាងក្រោម៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
តិចជាង 1ខែ	29,386,902	7,256,025	27,578,395	6,767,704
ពី 1ខែ ទៅ 3ខែ	106,967,536	26,411,737	96,374,429	23,650,167
ពី 3ខែ ទៅ 12ខែ	250,307,307	61,804,274	194,883,146	47,824,085
ពី 1ឆ្នាំ ទៅ 5ឆ្នាំ	130,967,477	32,337,649	72,404,555	17,767,989
លើសពី 5ឆ្នាំ	2,061,386	508,984	1,318,905	323,658
សរុបឥណទានដុល	519,690,608	128,318,669	392,559,430	96,333,603

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

6. ឥណទានផ្តល់ដល់អតិថិជន (តពីទំព័រមុន)

គ. ការវិភាគឥណទានតាម និវាសនដ្ឋាន ទំនាក់ទំនងសម្ព័ន្ធឯកភាព រូបិយប័ណ្ណ ផ្នែកសេដ្ឋកិច្ច និងទីតាំងការិយាល័យ មានដូចខាងក្រោម៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
តាមនិវាសនដ្ឋាន៖				
និវាសនជន	519,690,608	128,318,669	392,559,430	96,333,603
តាមទំនាក់ទំនងសម្ព័ន្ធឯកភាព៖				
អតិថិជនខាងក្រៅ	509,782,999	125,872,345	385,395,225	94,575,515
ឥណទានបុគ្គលិក	9,907,609	2,446,324	7,164,205	1,758,088
	519,690,608	128,318,669	392,559,430	96,333,603
តាមរូបិយប័ណ្ណ៖				
ខ្មែររៀល (KHR)	404,254,360	99,815,892	306,560,958	75,229,683
ដុល្លារអាមេរិក (US\$)	86,826,413	21,438,620	61,655,088	15,130,083
ថៃបាត (THB)	28,609,835	7,064,157	24,343,384	5,973,837
	519,690,608	128,318,669	392,559,430	96,333,603
តាមផ្នែកសេដ្ឋកិច្ច៖				
កសិកម្ម	282,081,940	69,649,862	219,000,713	53,742,506
ពាណិជ្ជកម្ម និងជំនួញ	98,143,560	24,232,978	74,253,792	18,221,789
លក្ខណៈគ្រួសារ	23,441,420	5,788,005	14,464,789	3,549,641
សេវាកម្ម	20,347,380	5,024,044	18,427,405	4,522,063
សំណង់	89,921,570	22,202,857	63,158,805	15,499,093
ការដឹកជញ្ជូន	4,165,570	1,028,536	3,220,481	790,302
ផ្សេងៗ	1,589,168	392,387	33,445	8,209
	519,690,608	128,318,669	392,559,430	96,333,603
តាមទីតាំងការិយាល័យ៖				
ទីស្នាក់ការកណ្តាល	2,518,062	621,744	2,027,260	497,487
សាខានានា	517,172,546	127,696,925	390,532,170	95,836,116
	519,690,608	128,318,669	392,559,430	96,333,603

ឃ. តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

	2015	2014
អតិថិជនខាងក្រៅ	20.40% - 36.00%	24.00% - 36.00%
ឥណទានបុគ្គលិក	2.00% - 11.00%	2.00% - 12.00%

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣មុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

7. ប្រព្យ និងបរិក្ខារ

	ការកែលម្អអាគារ ពាន់រៀល	យានយន្ត ពាន់រៀល	ម៉ូតូ ពាន់រៀល	កុំព្យូទ័រ និង សម្ភារការិយាល័យ ពាន់រៀល	សំណង់កំពុង សាងសង់ ពាន់រៀល	សរុប	
						ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
តម្លៃដើម							
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥	1,582,945	3,064,480	7,321,940	9,037,751	540,112	21,547,228	5,320,303
ការទិញបន្ថែម	346,042	869,188	1,531,041	7,681,422	1,320,128	11,747,821	2,900,697
ការផ្ទេរចូល/(ចេញ)	568,284	-	-	678,313	(1,520,383)	(273,786)	(67,062)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	2,497,271	3,933,668	8,852,981	17,397,486	339,857	33,021,263	8,153,398
ដក: រំលស់បង្គរ							
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥	399,626	1,556,184	3,764,813	4,638,027	-	10,358,650	2,557,691
រំលស់ក្នុងគ្រា	497,289	250,792	790,327	2,669,509	-	4,207,917	1,038,992
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	896,915	1,806,976	4,555,140	7,307,536	-	14,566,567	3,596,683
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	1,600,356	2,126,692	4,297,841	10,089,950	339,857	18,454,696	4,556,715
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	1,183,319	1,508,296	3,557,127	4,399,724	540,112	11,188,578	2,745,663
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	395,150	525,109	1,061,195	2,491,346	83,915	4,556,715	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	290,385	370,134	872,914	1,079,687	132,543	2,745,663	

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

8. កម្មវិធីកុំព្យូទ័រ

	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
តម្លៃដើម		
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥	4,977,159	1,228,926
ការទិញបន្ថែម	575,640	142,134
ផ្ទេរចូល	273,786	67,601
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	5,826,585	1,438,661
ដក: រំលស់បង្គរ		
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥	3,470,499	856,912
រំលស់ក្នុងការិយបរិច្ឆេទ	815,298	201,308
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	4,285,797	1,058,220
តម្លៃយោង		
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	1,540,788	380,441
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	1,506,660	369,733

9. ទ្រព្យសកម្មផ្សេងៗ

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
ការប្រាក់ត្រូវទទួល	7,996,669	1,974,486	6,131,335	1,504,622
ចំណាយបង់មុន	4,859,903	1,199,976	3,090,755	758,467
ប្រាក់ចំណេញបង្គរលើការ ប្តូររូបិយប័ណ្ណអនាគត	-	-	269,242	66,072
ទ្រព្យសកម្មផ្សេងៗ	1,539,626	380,155	755,992	185,520
	14,396,198	3,554,617	10,247,324	2,514,681

10. ប្រាក់បញ្ញើរបស់អតិថិជន

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
គណនីសន្សំ	93,916,638	23,189,293	63,375,335	15,552,229
គណនីមានកាលកំណត់	167,958,931	41,471,341	96,733,559	23,738,297
	261,875,569	64,660,634	160,108,894	39,290,526

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

10. ប្រាក់បញ្ញើរបស់អតិថិជន (ត្រីមាសទី១)

ការវិភាគបន្ថែមលើប្រាក់បញ្ញើរបស់អតិថិជនមានដូចខាងក្រោម៖

ក. តាមរូបិយប័ណ្ណ៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
ប្រាក់រៀល (KHR)	169,752,147	41,914,110	107,787,148	26,450,834
ដុល្លារអាមេរិក (US\$)	87,621,158	21,634,854	50,193,868	12,317,514
ថៃបាត (THB)	4,502,264	1,111,670	2,127,878	522,178
	261,875,569	64,660,634	160,108,894	39,290,526

ខ. តាមទំនាក់ទំនង៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
អតិថិជនខាងក្រៅ	259,219,056	64,004,704	159,910,233	39,241,487
សម្ព័ន្ធម្នាតិ	2,656,513	655,930	198,661	49,039
	261,875,569	64,660,634	160,108,894	39,290,526

គ. តាមកាលកំណត់៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
តិចជាង 1ខែ	108,064,227	26,682,525	68,496,466	16,808,949
ពី 1ខែ ទៅ 3ខែ	37,093,177	9,158,809	17,939,145	4,402,244
ពី 3ខែ ទៅ 12ខែ	82,984,747	20,490,061	41,543,193	10,194,649
លើសពី 12ខែ	33,733,418	8,329,239	32,130,090	7,884,684
	261,875,569	64,660,634	160,108,894	39,290,526

ឃ. តាមអត្រាការប្រាក់ប្រចាំឆ្នាំ

	2015	2014
គណនីសន្សំ	3.00% - 5.75%	3.00% -5.75%
គណនីមានកាលកំណត់	4.25% - 12.25%	4.25% - 12.00%

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

11 ប្រាក់កម្ចី

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
Instituto de Credito Oficial of the Kingdom of Spain ("ICO")	75,997,298	18,764,765	76,466,417	18,764,765
Oikocredit	30,400,000	7,506,173	24,920,000	6,115,337
Symbiotics SA Information	12,009,174	2,965,227	2,037,500	500,000
Hivos-Triadods Fonds	12,000,000	2,962,963	12,000,000	2,944,785
BlueOrchard	11,959,188	2,952,886	14,998,603	3,680,639
Responsibility	10,606,061	2,618,781	12,441,577	3,053,148
Rural Impulse Fund	5,625,000	1,388,889	2,116,500	519,387
Microvest GMG Local Credit Master Fund, Ltd	9,487,500	2,342,593	4,150,000	1,018,405
Global Commercial Microfinance Consortium II B.V	16,200,000	4,000,000	16,300,000	4,000,000
ASN Novib Microkredietfonds	8,146,000	2,011,358	8,146,000	1,999,018
Grameen Credit Agricole Microfinance Foundation	4,800,000	1,185,185	9,000,000	2,208,589
VDK-Spaarbank n.v	4,050,000	1,000,000	4,075,000	1,000,000
ICBC Limited Phnom Penh Branch	8,100,000	2,000,000	-	-
Bank im Bistum Essen eG	4,050,000	1,000,000	-	-
Foreign Trade Bank of Cambodia	9,109,488	2,249,256	-	-
Vattanac Bank	1,941,144	479,295	-	-
DWM Asset Management	-	-	8,079,000	1,982,577
Oxfam Novib	-	-	4,423,194	1,085,446
	224,480,853	55,427,371	199,153,791	48,872,096

គ្រប់ប្រាក់កម្ចីខាងលើ របស់ក្រុមហ៊ុនបានមកពីភាគីមិនមែនសម្ព័ន្ធព្យាតិ ហើយពុំមានការធានា។

ក. តាមរូបិយប័ណ្ណ៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
KHR	72,519,488	17,906,047	79,971,444	19,624,894
US\$	124,513,442	30,744,059	102,953,917	25,264,765
THB	27,447,923	6,777,265	16,228,430	3,982,437
	224,480,853	55,427,371	199,153,791	48,872,096

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

11. ប្រាក់កម្ចី (តំបន់ព័រមុន)

ខ. តាមកាលកំណត់៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
តិចជាង 1ខែ	23,316,679	5,757,205	6,400,002	1,570,553
ពី 1ខែ ទៅ 3ខែ	10,539,000	2,602,222	8,900,334	2,184,131
ពី 3ខែ ទៅ 12ខែ	25,802,211	6,370,916	41,533,297	10,192,220
ពី 1 ឆ្នាំ ទៅ 5 ឆ្នាំ	87,924,956	21,709,866	85,830,612	21,062,727
លើសពី 5 ឆ្នាំ	76,898,007	18,987,162	56,489,546	13,862,465
	224,480,853	55,427,371	199,153,791	48,872,096

12. មូលនិធិសោធននិវត្តន៍

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
សមតុល្យដើមឆ្នាំ	7,296,514	1,790,556	5,702,918	1,427,514
បន្ថែមក្នុងការិយបរិច្ឆេទ៖				
វិភាគទានរបស់និយោជក	1,752,003	432,593	1,399,899	343,533
វិភាគទានរបស់និយោជិត	876,002	216,297	699,950	171,767
ការប្រាក់	555,031	137,045	161,103	39,534
ការទូទាត់ក្នុងការិយបរិច្ឆេទ	(1,047,896)	(258,740)	(698,850)	(171,496)
ការដកចេញ	(188,546)	(46,555)	(82,708)	(20,296)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(46)	11,041	114,202	-
សមតុល្យបញ្ចប់ឆ្នាំ	9,243,062	2,282,237	7,296,514	1,790,556

13. ពន្ធលើប្រាក់ចំណេញ

ការប្រកាសពន្ធរបស់ក្រុមហ៊ុន ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានពន្ធដារ (“GDT”)។ ដោយការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធ ទៅលើប្រតិបត្តិការជាច្រើនប្រភេទផ្សេងគ្នា ស្ថិតនៅក្នុងភាពមន្ទិលក្នុងការបកស្រាយខុសៗគ្នា បរិមាណដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាច នឹងមានការប្រែប្រួលនៅពេលក្រោយ រហូតទាល់តែមានការកំណត់ជាចុងក្រោយពីអង្គការពន្ធ។

អត្រាពន្ធដែលដាក់ឱ្យប្រើប្រាស់

ដោយអនុលោមតាមច្បាប់ពន្ធដារ នៃប្រទេសកម្ពុជាក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញនូវចំនួនណាមួយដែលខ្ពស់ជាងរវាងអត្រា 20% នៃប្រាក់ចំណេញដែលជាប់ពន្ធ ឬក៏ពន្ធអប្បបរមាដែលមានអត្រា 1% នៃចំណូលសរុប ដោយរួមបញ្ចូលពន្ធទាំងអស់ លើកលែងតែពន្ធលើតំលៃបន្ថែម។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣មុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

13 ពន្ធលើប្រាក់ចំណេញ (តំបន់ទី៣មុន)

13.1 ចំណាយពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញមាន៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	6,293,575	1,553,969	4,579,481	1,123,799
ពន្ធពន្យារ	(1,155,381)	(285,279)	(329,214)	(80,789)
	5,138,194	1,268,690	4,250,267	1,043,010

បម្រែបម្រួលពន្ធលើប្រាក់ចំណេញត្រូវទូទាត់ មានដូចខាងក្រោម៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
សមតុល្យដើមគ្រា	3,377,220	828,766	2,671,872	668,804
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	6,293,575	1,553,969	4,579,481	1,123,799
ពន្ធលើប្រាក់ចំណេញដែលបានបង់	(4,780,476)	(1,180,364)	(3,874,133)	(950,707)
ភាពខុសគ្នាលើអត្រាប្តូរប្រាក់	-	5,115	-	(13,130)
សមតុល្យចុងគ្រា	4,890,319	1,207,486	3,377,220	828,766

ការផ្ទៀងផ្ទាត់នៃពន្ធលើប្រាក់ចំណេញ ដែលបានគណនាតាមអត្រាពន្ធលើការចំណាយពន្ធលើប្រាក់ចំណេញដាក់បង្ហាញក្នុងរបាយការណ៍លទ្ធផល មានដូចខាងក្រោម៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
ប្រាក់ចំណេញមុនដកពន្ធ	25,453,698	6,284,863	20,563,859	5,046,345
ចំណាយបង់ពន្ធអត្រា20%	5,090,740	1,256,973	4,112,772	1,009,269
ចំណាយដែលមិនអាចកាត់កងបាន	1,208,292	298,344	59,600	14,626
ផ្សេងៗ	(1,160,838)	(286,627)	77,895	19,115
ពន្ធលើប្រាក់ចំណេញ	5,138,194	1,268,690	4,250,267	1,043,010

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

13 ពន្ធលើប្រាក់ចំណេញ (តពីទំព័រមុន)

13.2 ពន្ធពន្យារលើប្រាក់ចំណេញ

ព័ត៌មានលម្អិតអំពីពន្ធពន្យារលើប្រាក់ចំណេញ (បំណុល) បានទទួលស្គាល់កំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
	កំណត់សម្គាល់		កំណត់សម្គាល់	
	2.3.1		2.3.1	
សំវិធានធនសម្រាប់មូលនិធិ				
សោធននិវត្តន៍បុគ្គលិក	1,848,612	456,447	1,037,215	254,531
សំវិធានធនទូទៅ	1,019,668	251,770	770,791	189,151
គណនីបង្គរ	425,625	105,093	348,811	85,597
ការខាតមិនទាន់ទទួលស្គាល់លើ				
អត្រាប្តូរប្រាក់	131,943	32,578	332,635	81,628
ទ្រព្យ និងបរិក្ខារ	(448,671)	(110,783)	(667,656)	(163,840)
	2,977,177	735,105	1,821,796	447,067

14. ចំណូលផ្សេងៗ

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
	កំណត់សម្គាល់		កំណត់សម្គាល់	
	2.3.1		2.3.1	
ការប្រាក់បង្គរត្រូវទូទាត់	10,151,349	2,506,506	7,230,066	1,774,249
គណនីបង្គរ និង				
បំណុលផ្សេងៗ	5,088,857	1,256,509	2,977,713	730,729
បំណុលភតិសន្យាហិរញ្ញវត្ថុ	4,375,616	1,080,399	650,574	159,650
កិច្ចសន្យាដោះដូរ និងកិច្ចសន្យា				
នាពេលអនាគតលើអត្រាប្តូរប្រាក់	4,169,009	1,029,385	4,028,105	988,492
ចំណាយបុគ្គលនិងចំណាយ				
ជាប់ពាក់ព័ន្ធផ្សេងៗ	3,250,374	802,561	2,601,048	638,294
ពន្ធត្រូវទូទាត់ផ្សេងៗ	582,131	143,736	501,568	123,084
	27,617,336	6,819,096	17,989,074	4,414,498

ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងភតិសន្យា លើម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ ជាមួយនឹង Novus Technologies (Cambodia) Company Limited សម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃទី 1 ខែ សីហា ឆ្នាំ២០១៤។ បំណុលភតិសន្យាហិរញ្ញវត្ថុនេះ ត្រូវបានធានាយ៉ាងមានប្រសិទ្ធភាពជាសិទ្ធិលើ ទ្រព្យសកម្មភតិសន្យា ដែលត្រូវបានបង្វិលទៅភតិសន្យាបតីនៅក្នុងករណី មានការយឺតយ៉ាវក្នុង ការទូទាត់សង។ ការទូទាត់ភតិសន្យាអប្បបរមា អនាគតមានដូចខាងក្រោម៖

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

14. បំណុលផ្សេងៗ (តំបន់ទំព័រមុន)

	ការទូទាត់ភតិសន្យា អប្បបរមាអនាគត ពាន់រៀល	ការប្រាក់ ពាន់រៀល	តម្លៃបច្ចុប្បន្ននៃ ការទូទាត់ភតិសន្យា អប្បបរមា ពាន់រៀល
<i>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥</i>			
តិចជាង ១ឆ្នាំ	2,094,328	342,833	1,751,495
ពី ១ឆ្នាំ ទៅ៣ឆ្នាំ	2,866,230	242,109	2,624,121
	4,960,558	584,942	4,375,616
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់២.៣.១)	1,224,829	144,430	1,080,399
<i>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤</i>			
តិចជាង ១ឆ្នាំ	308,018	56,183	251,835
ពី ១ឆ្នាំ ទៅ៣ឆ្នាំ	435,877	37,138	398,739
	743,895	93,321	650,574
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់២.៣.១)	182,551	22,901	159,650

15. ដើមទុន

ព័ត៌មានលំអិតអំពី ភាគហ៊ុនមានដូចខាងក្រោម៖

	2015			2014		
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	%	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	%
Agora Micro-finance N.V	17,819,450	4,399,864	50.73	17,819,450	4,372,871	50.73
Rural Impulse Fund II	8,644,800	2,134,519	24.61	8,644,800	2,121,423	24.61
PROPARCO	5,250,000	1,296,296	14.95	5,250,000	1,288,344	14.95
CLDF	2,355,000	581,481	6.70	2,355,000	577,914	6.70
AMK – Staff Association	1,058,050	261,247	3.01	1,058,050	259,644	3.01
	35,127,300	8,673,407	100.00	35,127,300	8,620,196	100.00

ដើមទុនចុះបញ្ជី និងបានបង់របស់ក្រុមហ៊ុនមានចំនួន 1,405,092 ហ៊ុន (2014: 1,405,092 ហ៊ុន)

នូវតម្លៃក្នុង១ហ៊ុន ស្មើនឹង25,000 រៀល។

ភាគលាភ

អនុលោមទៅតាមការប្រជុំក្រុមប្រឹក្សាភិបាលនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ក្រុមប្រឹក្សាភិបាលបានអនុម័តបែងចែកភាគលាភជាសាច់ប្រាក់ចំនួន 1.63 ពាន់រៀល (USD 400,322) ទៅឲ្យភាគទុនិក។ ការបែងចែកភាគលាភត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ និងបានបើកផ្តល់ជូនភាគទុនិកនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

15. ដើមទុន (តពីទំព័រមុន)

នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាភិបាលបានអនុម័តបែងចែកភាគលាភជា សាច់ប្រាក់ចំនួន 2.03ពាន់លានរៀល ដែលការបែងចែកនេះនឹងត្រូវសុំការអនុម័តពីធនាគារជាតិនៃកម្ពុជា។

ទុនបម្រុង

ក្រោមកិច្ចព្រមព្រៀងឥណទានពី ICO ក្រុមហ៊ុនតម្រូវឲ្យផ្ទេរទុនបម្រុងចំនួន 3.5 % នៃប្រាក់កម្ចីនៅសល់ពី ICO រៀងរាល់ឆ្នាំពីប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទចូលក្នុងមូលធនសម្រាប់ការពង្រឹងគណនីទុនបម្រុង។ ICO មិនមានសិទ្ធិក្នុងការទទួលបានផលពីទុនបម្រុងនេះទេ។

16. ចំណូលពីការប្រាក់

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
ឥណទានផ្តល់ដល់អតិថិជន	146,838,901	36,256,519	118,315,266	29,034,421
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	96,910	23,928	932,086	228,733
	146,935,811	36,280,447	119,247,352	29,263,154

17. ចំណាយការប្រាក់

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
ប្រាក់កម្ចី	18,874,727	4,660,426	20,905,591	5,130,206
ប្រាក់បញ្ញើរបស់អតិថិជន	15,317,029	3,781,982	8,781,649	2,155,006
មូលនិធិសោធននិវត្តន៍បុគ្គលិក	555,031	137,045	446,415	109,550
	34,746,787	8,579,453	30,133,655	7,394,762

18. ចំណាយកម្រៃសេវាកម្ម និងកម្រៃបើកសារ

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
ប្រាក់លើកទឹកចិត្តប្រធានធនាគារ ភូមិ និងភ្នាក់ងារធនាគារចល័ត	8,395,914	2,073,065	4,962,398	1,217,766
កម្រៃលើប្រាក់កម្ចី និង ការដោះដូរ	4,427,456	1,093,199	4,070,216	998,826
	12,823,370	3,166,264	9,032,614	2,216,592

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

19. ចំណូលផ្សេងៗ

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
កម្រៃសេវាធនាគារចល័ត				
ទទួលពីអតិថិជន	3,997,214	986,966	666,078	163,455
កម្រៃឥណទាន	3,167,685	782,144	2,619,321	642,778
កម្រៃជើងសារធានារ៉ាប់រងខ្នាតតូច	1,134,991	280,245	28,475	6,988
កម្រៃផ្ទេរប្រាក់	595,650	147,074	733,741	180,059
កម្រៃបើកបៀវត្ស និងទូទាត់	165,577	40,883	35,132	8,621
ឥណទានអាក្រក់ប្រមូលបានវិញ	49,246	12,160	55,442	13,605
ចំណេញពីការលក់អចលន				
ទ្រព្យនិងបរិក្ខារ	-	-	43,310	10,628
ចំណូលផ្សេងៗ	271,806	67,113	118,088	28,979
	9,382,169	2,316,585	4,299,587	1,055,113

20. ចំណាយប្រតិបត្តិការផ្សេងៗ

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
ចំណាយបុគ្គលនិងចំណាយ				
ជាប់ពាក់ព័ន្ធផ្សេងៗ	44,660,784	11,027,354	36,336,888	8,917,028
ចំណាយរំលស់	5,023,215	1,240,300	3,522,551	864,430
ចំណាយជួលការិយាល័យ	4,922,798	1,215,506	3,731,451	915,693
ចំណាយក្នុងការដឹកជញ្ជូន	4,217,556	1,041,372	4,313,651	1,058,565
ចំណាយផ្នែកវិជ្ជាជីវៈ	3,438,345	848,974	2,846,741	698,587
ចំណាយលើគ្រឿងសង្ហារឹមមិនដាក់				
បញ្ចូលជាមូលធន	2,205,738	544,626	1,288,129	316,105
ចំណាយសន្តិសុខ	2,201,194	543,505	1,926,547	472,772
ចំណាយលើការផ្សព្វផ្សាយ	2,181,750	538,704	675,604	165,792
ចំណាយបោះពុម្ព	1,895,330	467,983	1,226,719	301,035
ចំណាយសម្ភារការិយាល័យ	1,729,685	427,083	1,273,954	312,627
ចំណាយអជ្ញាបណ្ណ				
ធនាគារជាតិនៃកម្ពុជា	1,440,250	355,617	1,465,290	359,580
ចំណាយទឹក ភ្លើង	1,373,447	339,123	1,018,636	249,972
ការខាតបង់ពីអត្រាប្តូរប្រាក់ (សុទ្ធ)*	1,230,866	303,917	410,768	100,802
ចំណាយទំនាក់ទំនង	1,164,445	287,517	955,153	234,393
ចំណាយផ្សេងៗ	1,627,997	401,976	1,291,973	317,050
	79,313,400	19,583,557	62,284,055	15,284,431

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

20. ចំណាយប្រតិបត្តិការផ្សេងៗ (តំបន់ទំព័រមុន)

(*) ចំណាយនេះរួមមានការខាតលើអត្រាប្តូរប្រាក់ចំនួន 1.47 ពាន់លានរៀល (362,546 ដុល្លារ អាមេរិក) (2014 0.14 ពាន់លានរៀល ឬ33,709 ដុល្លារអាមេរិក) បានកើតឡើងពីការទទួលស្គាល់នូវកិច្ចសន្យាប្តូររូបិយប័ណ្ណនាពេលអនាគត ស្របតាមសារពេញលេញនៃរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-012-001 ស.ក.ណ.ន ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ ស្តីពីសេចក្តីណែនាំកិច្ចបញ្ជីកាតណេយ្យសម្រាប់ការដោះដូររូបិយប័ណ្ណ ឬ កិច្ចសន្យានាពេល អនាគត។

21. ប្រាក់ជំនួយ

ចំណូលជាជំនួយ គឺជាមូលនិធិទទួលបានពី Agence Francasie De Development (“AFD”) សម្រាប់ការផ្គត់ផ្គង់ការងារជំនួយផ្នែកបច្ចេកទេស ក្នុងផ្នែកមួយចំនួនដែលបានចែងក្នុងកិច្ចព្រមព្រៀងជំនួយ។

22. ការសន្យា

ក្រុមហ៊ុនជួលការិយាល័យ ស្ថិតក្រោមភតិសន្យាប្រតិបត្តិការដោយធ្វើការព្រមព្រៀងទូទាត់ ភតិសន្យាអប្បបរមាដូចខាងក្រោម៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
ក្នុងកំឡុង 1ឆ្នាំ	3,055,030	754,328	3,203,965	786,249
ច្រើនជាង 1ឆ្នាំ ទៅ5ឆ្នាំ	7,664,826	1,892,550	6,000,520	1,472,520
ច្រើនជាង 5ឆ្នាំ	2,962,347	731,444	723,893	177,642
	13,682,203	3,378,322	9,928,378	2,436,411

ក្នុងអាជីវកម្មធម្មតា ក្រុមហ៊ុនមានកិច្ចសន្យា ហើយកើតមានបំណុលយថាហេតុជាក់លាក់ ពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវច្បាប់។ ពុំមានការខាតបង់ជាសារវន្តពីប្រតិបត្តិការទាំងនេះទេ ដែលរួមមាន៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
កិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេស	78,570,000	19,400,000	55,997,683	13,741,763
កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេសនាពេលអនាគត	16,200,000	4,000,000	28,525,000	7,000,000
ឥណទានមិនទាន់ផ្តល់ដល់អតិថិជន	51,429,623	12,698,672	22,056,948	5,412,748

ក្រុមហ៊ុនមានកិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេស ចំនួន21 (2014: 14កិច្ចសន្យា) ជាមួយធនាគារពាណិជ្ជ និងកិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេសនាពេលអនាគត ចំនួន1 (2014: 2 កិច្ចសន្យា) ជាមួយ ស្ថានប័នមូនីធីដោះដូររូបិយប័ណ្ណ(“TCX”) នាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។ ក្រុមហ៊ុនចុះកិច្ចសន្យាទាំងនេះ ដើម្បីគ្រប់គ្រងហានិភ័យ អត្រាប្តូរប្រាក់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

23. សមតុល្យ និងប្រតិបត្តិការសម្ព័ន្ធន្តោត

ប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធន្តោត ក្នុងកំឡុងការិយបរិច្ឆេទមានដូចជា៖

សម្ព័ន្ធន្តោត	ប្រភេទនៃប្រតិបត្តិការ	2015		2014	
		ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
ក្រុមប្រឹក្សាភិបាល	លាភការ	232,432	57,391	208,413	51,144
គណៈគ្រប់គ្រងជាន់ខ្ពស់	ចំណូលការប្រាក់	8,983	2,218	117,417	28,814
	លាភការ	1,214,591	299,899	1,090,409	267,585
AMK - SA (ភាគទុនិក)	ដើមទុនបង់មុន	-	-	245,975	60,361

សមតុល្យជាមួយសម្ព័ន្ធន្តោត នាការិយបរិច្ឆេទ មានដូចខាងក្រោម៖

សម្ព័ន្ធន្តោត	ប្រភេទនៃប្រតិបត្តិការ	2015		2014	
		ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
គណៈគ្រប់គ្រងជាន់ខ្ពស់	ប្រាក់បញ្ញើ	122,876	30,340	190,152	46,951
	ឥណទាន	77,653	19,174	93,263	23,028
Agora Microfinance					
N.V (ភាគទុនិក)	ប្រាក់បញ្ញើ	2,533,637	625,590	8,509	2,088

24. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពក្រុមហ៊ុនឆ្លុះបញ្ចាំង ពីហានិភ័យហិរញ្ញវត្ថុផ្សេងៗគ្នាដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ការទប់ស្កាត់ហានិភ័យ គឺជាសូលយ៉ាងសំខាន់ក្នុងការប្រតិបត្តិអាជីវកម្មហិរញ្ញវត្ថុ និង ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យមួយដែលមិនអាចចៀសរួចក្នុងអាជីវកម្ម។

ក្រុមហ៊ុនបានចុះកិច្ចសន្យាដោះដូររូបិយប័ណ្ណនាពេលអនាគត និង ដោះដូររូបិយប័ណ្ណដើម្បីគ្រប់គ្រងហានិភ័យ អត្រាប្តូរប្រាក់ (កំណត់សម្គាល់ 22)។

ក្រុមហ៊ុនមានគោលបំណង អនុលោមតាមបទបញ្ញត្តិរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ យ៉ាងណាដោយ ក្រុមហ៊ុនទទួលស្គាល់ថា ការអនុវត្តន៍ល្អបំផុតជាលក្ខណៈអន្តរជាតិ លើការគ្រប់គ្រងហានិភ័យ ពុំទាន់បានអនុវត្តបានពេញលេញនៅឡើយ។ ក្រុមប្រឹក្សាភិបាលបានបង្កើត គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្មនិងបំណុល និង គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដើម្បីធ្វើការអនុវត្តប៉ារ៉ាម៉ែត្រដ៏ទូលំទូលាយ នៃហានិភ័យដែលអាចទទួលយកបានសម្រាប់ក្រុមហ៊ុន និងត្រួតពិនិត្យលើសកម្មភាពទាំងឡាយណាដែលផ្ទុយនឹងប៉ារ៉ាម៉ែត្រទាំងនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

24. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

ក្រុមហ៊ុនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុខាងក្រោម៖

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	45,460,719	11,224,869	25,603,288	6,283,015
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	5,711,042	1,410,134	10,012,806	2,457,130
សមតុល្យនៅធនាគារផ្សេងៗ	19,481,594	4,810,270	21,794,178	5,348,265
ឥណទានផ្តល់ដល់អតិថិជន	512,985,627	126,663,118	388,323,570	95,294,128
ទ្រព្យសកម្មផ្សេងៗ	7,996,669	1,974,486	6,131,335	1,504,622
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	591,635,651	146,082,877	451,865,177	110,887,160
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	261,875,569	64,660,634	160,108,894	39,290,526
ប្រាក់កម្ចី	224,480,853	55,427,371	199,153,791	48,872,096
បំណុលផ្សេងៗ	27,035,205	6,675,360	17,487,506	4,291,414
បំណុលហិរញ្ញវត្ថុសរុប	513,391,627	126,763,365	376,750,191	92,454,036

ការគ្រប់គ្រងមូលធន

គោលបំណងសំខាន់នៃការគ្រប់គ្រងមូលធនរបស់ក្រុមហ៊ុន គឺដើម្បីធានាបានថាក្រុមហ៊ុន អនុលោមតាមលក្ខខណ្ឌតម្រូវមូលធនផ្សេងៗ និង រក្សាស្ថានភាពហិរញ្ញវត្ថុឱ្យរឹងមាំ ហើយនិង អនុបាតមូលធនល្អប្រសើរ ដើម្បីគាំទ្រអាជីវកម្មរបស់ខ្លួន និង បង្កើនតម្លៃទ្រព្យធន ភាគទុនិក ជាអតិបរមា។

ក្រុមហ៊ុនគ្រប់គ្រងការរចនាមូលធនរបស់ខ្លួន និង ធ្វើការកែសម្រួលវា ដើម្បីឆ្លុះបញ្ចាំងនូវការ ប្រែប្រួលនូវលក្ខខណ្ឌសេដ្ឋកិច្ចផ្សេងៗ និងចរិតលក្ខណៈនៃសកម្មភាពដែលមានហានិភ័យ។ ដើម្បីថែរក្សា ឬកែសម្រួលការរចនាមូលធន ក្រុមហ៊ុនអាចកែសម្រួលនូវចំនួនភាគលាភដែល ត្រូវផ្តល់ឱ្យភាគទុនិក ចំណេញពីមូលធន ឬការបោះនូវមូលបត្រមូលធនបន្ថែម។ ពុំមាន កែប្រែណាមួយបានកើតឡើង ពាក់ព័ន្ធនឹងគោលបំណង គោលនយោបាយ និងដំណើរការ ពីការិយបរិច្ឆេទឆ្នាំមុននោះទេ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

24. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

ការគ្រប់គ្រងមូលធន (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ក្រុមហ៊ុនបានអនុលោមតាមជាមួយអនុបាតសាធនភាពរបស់ធនាគារជាតិនៃកម្ពុជាដែលមានកម្រិតកំណត់ទាបបំផុត 15% ដូចដែលបានបង្ហាញក្នុងតារាង ខាងក្រោម:

	2015		2014	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1
ដើមទុន	35,127,300	8,673,407	35,127,300	8,620,196
បុព្វលាភភាគហ៊ុន	149,505	36,915	149,505	36,688
ទុនបម្រុង	13,888,134	3,429,169	11,228,229	2,755,394
ប្រាក់ចំណេញរក្សាទុក	67,418,241	16,646,479	51,394,023	12,612,030
	116,583,180	28,785,970	97,899,057	24,024,308
ដកចេញនូវឥណទាន ផ្តល់ដល់សម្ព័ន្ធហ្មាតិ	(1,618,691)	(399,677)	(1,105,398)	(271,263)
សរុបមូលធន	114,964,489	28,386,293	96,793,659	23,753,045
ទ្រព្យសកម្មដែលបាន ថ្លឹងហានិភ័យ	620,060,659	153,101,397	456,939,054	112,132,283
អនុបាតសាធនភាព	18.54%	18.54%	21.18%	21.18%

ឥណទានផ្តល់ដល់សម្ព័ន្ធហ្មាតិបានដកពីមូលធនរបស់ក្រុមហ៊ុន ដោយយោងតាមបទបញ្ញត្តិក្នុងមាត្រា 49 និង50 ច្បាប់នៃកម្ពុជាស្តីពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុ (កំណត់សម្គាល់2.3.20)។

មូលនិធិផ្ទាល់សុទ្ធ និងទ្រព្យសកម្មដែលបានថ្លឹងហានិភ័យ ត្រូវបានគណនាផ្អែកតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ គណៈគ្រប់គ្រងជឿជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌតម្រូវមូលធនផ្សេងៗ។

24.1 ហានិភ័យឥណទាន

ក្រុមហ៊ុនចាត់វិធានការលើការលេចឡើងនូវហានិភ័យឥណទាន ដែលជាហានិភ័យអាចធ្វើឲ្យមានការខាតបង់ហិរញ្ញវត្ថុចំពោះក្រុមហ៊ុនដោយការមិនអនុវត្តនូវកាតព្វកិច្ច។ ហានិភ័យឥណទានគឺជាហានិភ័យសំខាន់បំផុត សម្រាប់ក្រុមហ៊ុន។ ហានិភ័យឥណទានកើតឡើងជាចំបងក្នុងសកម្មភាពផ្តល់ឥណទាន ដែលមានចំពោះឥណទានផ្តល់ដល់អតិថិជន។ ការគ្រប់គ្រងហានិភ័យឥណទាន ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការឥណទាន។

ក. ការវាស់វែងហានិភ័យឥណទាន

ក្រុមហ៊ុនវាយតម្លៃពីលទ្ធភាពនៃការខកខានមិនបំពេញកាតព្វកិច្ចរបស់បុគ្គលនីមួយៗ ដោយផ្អែកលើគោលការណ៍ នីតិវិធី និងការអនុវត្តន៍ឥណទាន។ គណៈកម្មាធិការឥណទានជាអ្នកទទួលខុសត្រូវ ក្នុងការកំណត់នូវភាពសមស្រប និងគ្រប់គ្រាន់ នៃគោលនយោបាយ ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

24. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

24.1 ហានិភ័យឥណទាន (តពីទំព័រមុន)

ខ. ការត្រួតពិនិត្យដែនកំណត់ និងគោលនយោបាយទប់ស្កាត់នៃហានិភ័យ

ក្រុមហ៊ុនធ្វើប្រតិបត្តិការ និងផ្តល់ឥណទានទៅរូបវន្តបុគ្គល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនគ្រប់គ្រង ការកំណត់ និងការត្រួតពិនិត្យ នូវការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលណាដែលហានិភ័យឥណទានត្រូវបានកំណត់អត្តសញ្ញាណ។ ហានិភ័យឥណទានធំៗ ត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ចំពោះឥណទានដែលផ្តល់ ឲ្យទៅអ្នកទទួល ប្រយោជន៍ណាម្នាក់ ដែលមានចំនួនទឹកប្រាក់លើស 2% សម្រាប់ឥណទានឯកត្តជន និង 3% សម្រាប់ឥណទានក្រុម នៃមូលនិធិផ្ទាល់សុទ្ធ របស់ក្រុមហ៊ុន តាមប្រកាស ធ7-07-163 ប្រ.ក នៃធនាគារជាតិ នៃកម្ពុជា។

គ. ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បញ្ចៀសហានិភ័យ

ក្រុមហ៊ុនមាន គោលនយោបាយ និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយ ហានិភ័យ ឥណទាន។ ការអនុវត្តដ៏សាមញ្ញបំផុត គឺការធានាក្នុងទម្រង់ជាវត្ថុបញ្ចាំសម្រាប់ ឥណទាន ផ្តល់ដល់អតិថិជន ដែលជាការអនុវត្តជាទូទៅ។ ក្រុមហ៊ុនទទួលបានផងដែរនូវការធានា ជាឯកត្តបុគ្គលសម្រាប់ឥណទានជាក្រុម។ ក្រុមហ៊ុនអនុវត្តតាម គោលការណ៍ណែនាំស្តីពីការ ទទួលយកបាន នូវប្រភេទវត្ថុបញ្ចាំ ឬការបញ្ចៀស ហានិភ័យឥណទាន។ ប្រភេទនៃវត្ថុ បញ្ចាំចំបងៗដើម្បីធានា លើឥណទាន ផ្តល់ដល់អតិថិជនមានដូចជា៖

- វត្ថុបញ្ចាំជា ទ្រព្យសម្បត្តិទាក់ទងនឹងលំនៅដ្ឋាន (ដី អាគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- ការដាក់បញ្ចាំនូវទ្រព្យសកម្មអាជីវកម្មផ្សេងៗ ដូចជា ដី និងអាគារ។

ឃ. គោលនយោបាយក្នុងការកំណត់ឱនភាពតម្លៃ និងការធ្វើសំវិធានធន

ក្រុមហ៊ុនតម្រូវឲ្យអនុវត្តតាមការធ្វើចំណាត់ថ្នាក់ឥណទាននិងសំវិធានធន ដែលស្របតាម ប្រកាស ដូចបានបង្ហាញក្នុងកំណត់សម្គាល់ 2.3.8.1។

ង. ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនត្រូវបានសង្ខេបដូចមានខាងក្រោម៖

	2015		2014	
	ពាន់រៀល		ពាន់រៀល	
	ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1		ដុល្លារអាមេរិក កំណត់សម្គាល់ 2.3.1	
ឥណទានមិនហួសកំណត់				
និងមិនខាតបង់ (i)	517,576,231	127,796,600	391,771,636	96,140,279
ឥណទានហួសកំណត់				
និងមិនខាតបង់ (ii)	449,736	111,046	165,038	40,500
ឥណទានខាតបង់ (iii)	1,664,641	411,023	622,756	152,824
ឥណទានផ្តល់ដល់អតិថិជនរួម	519,690,608	128,318,669	392,559,430	96,333,603

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

24. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

24.1 ហានិភ័យឥណទាន (តពីទំព័រមុន)

សម្រាប់គោលបំណងនៃសំវិធានធនឥណទាន ការរំពឹងទុកពីការប្រមូលមកវិញពីទ្រព្យបញ្ចាំ (លើកលែងសាច់ប្រាក់) មិនត្រូវបានយកមកពិចារណាឡើយ ដោយផ្អែកតាមតម្រូវការ របស់ធនាគារ ជាតិនៃកម្ពុជា។

(i) ឥណទានផ្តល់ដល់អតិថិជនមិនហួសកំណត់ និងមិនខាតបង់

ឥណទានមិនហួសកំណត់ មិនត្រូវបានចាត់ទុកថាខាតបង់ឡើយ លុះត្រាណាមាន ព័ត៌មានផ្សេង ទៀតបង្ហាញពីភាពផ្ទុយគ្នា។

(ii) ឥណទានផ្តល់ដល់អតិថិជនហួសកំណត់ និងមិនខាតបង់

ឥណទានហួសកំណត់រយៈពេលតិចជាង៣០ថ្ងៃ មិនត្រូវបានចាត់ទុកថាខាតបង់ឡើយ លុះត្រា ណាមានព័ត៌មានផ្សេងៗទៀតបង្ហាញពីភាពផ្ទុយគ្នា។

(iii) ឥណទានផ្តល់ដល់អតិថិជនខាតបង់

យោងតាមប្រកាសលេខ ធ៧-០២-១៨៦ ប្រ.ក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០២ ស្តីអំពីការចាត់ ថ្នាក់ និងសំវិធានធន លើបំណុលអាក្រក់ និងបំណុលសង្ស័យ ឥណទានហួសកំណត់ រយៈពេលចាប់ពី ៣០ថ្ងៃ ត្រូវបានចាត់ទុកថាខាតបង់ ហើយកម្រិតអប្បបរមា នៃការធ្វើ សំវិធានធនជាក់លាក់ សម្រាប់ការខាតបង់ ត្រូវបានធ្វើឡើងផ្អែកតាមការចាត់ថ្នាក់ ដែលពាក់ព័ន្ធ លុះត្រាណាមានព័ត៌មាន ផ្សេងទៀត បង្ហាញពីភាពផ្ទុយគ្នា។

24.2 ហានិភ័យប្រតិបត្តិការ

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងដោយសារតែកង្វះខាត ឬបរាជ័យនៃ ដំណើរការផ្ទៃក្នុង ធនធានមនុស្ស និងប្រព័ន្ធបច្ចេកវិទ្យា ឬបណ្តាលមកពីកត្តាខាងក្រៅ ត្រូវបានគ្រប់គ្រង តាមរយៈការបង្កើតឡើងនូវដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យដ៏សមស្រប និងការវាយតម្លៃ ពីសកម្មភាពអាជីវកម្ម ពីផ្នែកត្រួតពិនិត្យ និងគាំទ្រ ដោយឯករាជ្យពីផ្នែកអាជីវកម្ម និងការត្រួតពិនិត្យដែលផ្តល់ដោយគណៈគ្រប់គ្រង។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការ តម្រូវឲ្យបង្កើតច្បាស់លាស់នូវរចនាសម្ព័ន្ធ តួនាទី និងគោលនយោបាយត្រួតពិនិត្យ។ គោលនយោបាយ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងនីមួយៗ ត្រូវបានអនុវត្ត។ វិធានការទាំងនេះ រួមមានការបង្កើតនូវសិទ្ធិអំណាចក្នុងការចុះហត្ថលេខា ការកំណត់ប្រព័ន្ធត្រួតពិនិត្យ ការរៀបចំនូវនីតិវិធី និងឯកសារសម្រាប់។ ទាំងនេះ ត្រូវបានត្រួតពិនិត្យ ឡើងវិញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការអាជីវកម្មមីក្រូហិរញ្ញវត្ថុ។

24.3 ហានិភ័យទីផ្សារ

ក្រុមហ៊ុន ប្រឈមនឹងលើការលេចឡើងនូវហានិភ័យទីផ្សារ ដែលជាហានិភ័យធ្វើឲ្យ តម្លៃទីផ្សារបច្ចុប្បន្ន ឬលំហូរសាច់ប្រាក់នាអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល ដោយសារតែការប្រែប្រួលតម្លៃក្នុងទីផ្សារ។ ហានិភ័យទីផ្សារ កើតឡើងពីបម្រែបម្រួលនៃ អត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះត្រូវប្រឈមនឹងការ បម្រែបម្រួលទីផ្សារជាក់លាក់ និងទូទៅ និង ជាបម្រែបម្រួលក្នុងកម្រិតអស្ថិរភាពនៃអត្រា ឬ តម្លៃទីផ្សារដូចជា អត្រាការប្រាក់ ការពន្យារឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

24. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

24.3 ហានិភ័យទីផ្សារ (តពីទំព័រមុន)

i) ហានិភ័យប្តូររូបិយប័ណ្ណ

ក្រុមហ៊ុន ធ្វើអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើប្រតិបត្តិការរូបិយប័ណ្ណជាប្រាក់ ដុល្លារអាមេរិក ខ្មែររៀល និងថៃបាត។

ហានិភ័យប្តូររូបិយប័ណ្ណកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មអនាគត និងការទទួលស្គាល់ទ្រព្យសកម្ម និងបំណុលដែលត្រូវបានទទួលស្គាល់ជារូបិយប័ណ្ណមួយ ដែលមិនមែនជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។

សមតុល្យរូបិយវត្ថុជាទ្រព្យសកម្ម និងបំណុល ត្រូវបានប្តូរទៅជា ប្រាក់រៀលសមមូលនៃរូបិយប័ណ្ណដើមផ្សេងគ្នា មានដូចខាងក្រោម៖

	2015			2014		
	ពាន់រៀល	ដុល្លារអាមេរិក	ថៃបាត	ពាន់រៀល	ដុល្លារអាមេរិក	ថៃបាត
ធាតុក្នុងតារាងតុល្យការ						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាចប្រាក់ក្នុងដៃ	20,234,413	23,776,158	1,450,147	13,432,466	11,185,981	984,841
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	2,376,750	3,334,292	-	25,116,909	222,247	-
សមតុល្យនៅធនាគារផ្សេងៗ	8,960,515	8,131,230	2,389,849	14,058,180	6,302,113	1,433,885
ឥណទានផ្តល់ដល់អតិថិជន	398,912,844	85,925,345	28,147,438	303,177,170	61,073,104	24,073,296
ទ្រព្យសកម្មផ្សេងៗ	6,733,786	993,777	1,339,739	5,229,446	1,566,191	360,932
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	437,218,308	122,160,802	33,327,173	361,014,171	80,349,636	26,852,954
រូបិយប័ណ្ណចំបាបំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	169,752,147	87,621,158	4,502,264	107,787,148	50,193,868	2,127,878
ប្រាក់កម្ចី	72,519,488	124,513,442	27,447,922	79,971,444	102,953,917	16,228,430
បំណុលផ្សេងៗ	14,340,429	12,187,446	507,330	10,969,233	6,696,833	323,008
បំណុលហិរញ្ញវត្ថុសរុប	256,612,064	224,322,046	32,457,516	198,727,825	159,844,618	18,679,316
រូបិយប័ណ្ណចំបា	180,606,244	(102,161,244)	869,657	162,286,346	(79,494,982)	8,173,638

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

24. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

24.3 ហានិភ័យទីផ្សារ (តំបន់ទំព័រមុន)

i) ហានិភ័យប្តូររូបិយប័ណ្ណ (តំបន់ទំព័រមុន)

	2015			2014		
	ពាន់រៀល	ដុល្លារអាមេរិក	ថៃបាត	ពាន់រៀល	ដុល្លារអាមេរិក	ថៃបាត
សមាសធាតុក្រៅតារាងតុល្យការ						
កិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេស	(78,570,000)	78,570,000	-	(51,800,891)	55,997,683	(4,196,792)
កិច្ចសន្យាណាពេលអនាគតលើការប្តូររូបិយប័ណ្ណបរទេស	(16,200,000)	16,200,000	-	(28,525,000)	28,525,000	-
	(94,770,000)	94,770,000	-	(80,325,891)	84,522,683	(4,196,792)
រូបិយប័ណ្ណចំហ សុទ្ធ	85,836,244	(7,391,244)	869,657	81,960,455	5,027,701	3,976,846
សមមូលដុល្លារអាមេរិក						
(កំណត់សម្គាល់ 2.3.1)	21,194,134	(1,824,999)	214,730	20,112,995	1,233,792	975,913

ក្រុមហ៊ុនបានចុះកិច្ចសន្យាទាំងនេះ ដើម្បីការពារហានិភ័យរូបិយប័ណ្ណ។ ដោយឥតទំនាក់ទំនងនៃហានិភ័យត្រូវបានចាត់ជាអប្បបរមា ដូចនេះពុំមានការវិភាគស៊ីជម្រៅសម្រាប់ហានិភ័យ ប្តូររូបិយប័ណ្ណត្រូវបានបង្ហាញទេ។

(ii) ហានិភ័យតម្លៃ

ក្រុមហ៊ុនមិនប្រឈមចំពោះហានិភ័យតម្លៃមូលបត្រទេ ពីព្រោះក្រុមហ៊ុនមិនបានកាន់កាប់ការវិនិយោគណាមួយ ដែលបានចាត់ថ្នាក់នៅក្នុងតារាងតុល្យការជា មូលបត្រដែលអាចលក់បាន ឬ មូលបត្រជាតម្លៃទីផ្សារសមស្របដែលត្រូវទទួលស្គាល់ថាចំណេញឬខាត។

(iii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់តាមលំហូរសាច់ប្រាក់គឺជាហានិភ័យដែលលំហូរសាច់ប្រាក់អនាគតនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារតែបម្រែបម្រួលអត្រាការប្រាក់ទីផ្សារ។ ហានិភ័យអត្រាការប្រាក់តាមតម្លៃទីផ្សារ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ នឹងប្រែប្រួលដោយសារតែការប្រែប្រួល អត្រាការប្រាក់ ទីផ្សារ។ តម្លៃបន្ថែមការប្រាក់អាចកើន ឡើងដោយសារតែបម្រែបម្រួល និងអាចកាត់បន្ថយការខាតក្នុងព្រឹត្តិការណ៍ ដែលបម្រែបម្រួលមិនត្រូវបានរំពឹងទុក កើតឡើង។ នៅដំណាក់កាលនេះគណៈគ្រប់គ្រងក្រុមហ៊ុន មិនមាន គោលនយោបាយណាមួយ ដើម្បីដាក់កំណត់លើកម្រិតគម្លាតនៃការកំណត់ថ្លៃអត្រាការប្រាក់ ឡើងវិញ ដែលត្រូវធ្វើនោះឡើយ។ ទោះយ៉ាងណា គណៈគ្រប់គ្រង ជាធម្មតាក៏ត្រួតពិនិត្យមើលលើគម្លាតនេះដែរ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

24. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

24.3 ហានិភ័យទីផ្សារ (តពីទំព័រមុន)

(iii) ហានិភ័យអត្រាការប្រាក់ (តពីទំព័រមុន)

ហានិភ័យអត្រាការប្រាក់កើតឡើង ពីការអាចប្រែប្រួលអត្រាការប្រាក់ ដែលនឹងជះឥទ្ធិពលដល់លទ្ធភាពប្រាក់ចំណេញនាពេលអនាគត ឬតម្លៃទីផ្សារ នៃឧបករណ៍ហិរញ្ញវត្ថុ។ ក្រុមហ៊ុន ត្រូវប្រឈមនឹងហានិភ័យអត្រាការប្រាក់ ស្តង់ដារពីគម្លាត នៃការកំណត់ថ្លៃអត្រាការប្រាក់សារជាថ្មី របស់ទ្រព្យសកម្ម និងបំណុល។ ក្រុមហ៊ុន គ្រប់គ្រងហានិភ័យនេះ ដោយផ្លាស់ប្តូរ ការកំណត់ថ្លៃទ្រព្យសកម្ម និងបំណុលឡើងវិញតាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។ ក្រុមហ៊ុន ពុំមានទ្រព្យសកម្ម និងបំណុល ដែលមានអត្រាការប្រាក់ប្រែប្រួលនោះទេ។ សមតុល្យនៅធនាគារជាតិ នៃកម្ពុជា និងធនាគារនៅផ្សេងៗទទួល បានអត្រាការប្រាក់ថេរ នៅក្នុងចន្លោះ ពេលនៃឥណទានផ្តល់ដល់អតិថិជនក៏ទទួលបាននូវអត្រាការប្រាក់ថេរ តាមសមតុល្យដែលនៅសល់ ផ្អែកលើកិច្ចព្រមព្រៀងគ្នា។

	រហូតដល់ 1 ខែ ពាន់រៀល	>1 ដល់ 3 ខែ ពាន់រៀល	>3 ដល់ 12 ខែ ពាន់រៀល	>1 ដល់ 5 ឆ្នាំ ពាន់រៀល	លើស 5 ឆ្នាំ ពាន់រៀល	ពុំមានការប្រាក់ ពាន់រៀល	សរុប ពាន់រៀល	អត្រាថ្លឹង ជាមធ្យម %
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	45,460,719	45,460,719	-
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	-	-	-	-	-	5,711,042	5,711,042	-
សមតុល្យនៅធនាគារផ្សេងៗ	17,292,126	-	2,189,468	-	-	-	19,481,594	1.00
ឥណទានផ្តល់ដល់អតិថិជន	29,386,903	106,967,535	250,307,307	124,262,496	2,061,386	-	512,985,627	33.22
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	7,996,669	7,996,669	-
	46,679,029	106,967,535	252,496,775	124,262,496	2,061,386	59,168,430	591,635,651	
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	108,064,227	37,093,177	82,984,747	33,733,418	-	-	261,875,569	7.52
ប្រាក់កម្ចី	2,400,000	15,055,480	58,617,617	117,597,202	30,810,554	-	224,480,853	8.97
បំណុលផ្សេងៗ	1,158,985	784,101	20,716,503	4,375,616	-	-	27,035,205	-
	111,623,212	52,932,758	162,318,867	155,706,236	30,810,554	-	513,391,627	
គម្លាតតាមកាលស័ក	(64,944,183)	54,034,777	90,177,908	(31,443,740)	(28,749,168)	59,168,430	78,244,024	
សមមូលដុល្លារអាមេរិក								
(កំណត់សម្គាល់ 2.3.1)	(16,035,601)	13,341,920	22,266,150	(7,763,886)	(7,098,560)	14,609,489	19,319,512	

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី៣)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

24. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមាសទី៣)

24.3 ហានិភ័យទីផ្សារ (ត្រីមាសទី៣)

(iii) ហានិភ័យអត្រាការប្រាក់ (ត្រីមាសទី៣)

	រហូត 1 ខែ ពាន់រៀល	>1 ដល់ 3 ខែ ពាន់រៀល	>3 ដល់ 12 ខែ ពាន់រៀល	>1 ដល់ 5 ឆ្នាំ ពាន់រៀល	លើស 5 ឆ្នាំ ពាន់រៀល	ពុំមានការប្រាក់ ពាន់រៀល	សរុប ពាន់រៀល	អត្រាថ្លឹង ជាមធ្យម %
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	25,603,288	25,603,288	-
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	-	-	-	-	-	10,012,806	10,012,806	-
សមតុល្យនៅធនាគារផ្សេងៗ	19,558,768	-	-	897,240	-	1,338,170	21,794,178	3.38
ឥណទានផ្តល់ដល់អតិថិជន	9,799,272	36,984,247	234,953,592	104,188,084	2,398,375	-	388,323,570	33.21
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	6,400,577	6,400,577	-
	29,358,040	36,984,247	234,953,592	105,085,324	2,398,375	43,354,841	452,134,419	
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	68,496,466	17,939,145	41,543,193	32,130,090	-	-	160,108,894	6.28
ប្រាក់កម្ចី	6,400,002	8,900,334	41,533,297	85,830,612	56,489,546	-	199,153,791	9.48
បំណុលផ្សេងៗ	-	-	-	-	-	17,487,506	17,487,506	-
	74,896,468	26,839,479	83,076,490	117,960,702	56,489,546	17,487,506	376,750,191	
គម្លាតតាមកាលសាវ័ន្ត	(45,538,428)	10,144,768	151,877,102	(12,875,378)	(54,091,171)	25,867,335	75,384,228	
សមមូលដុល្លារអាមេរិក								
(កំណត់សម្គាល់ 2.3.1)	(11,175,074)	2,489,514	37,270,454	(3,159,602)	(13,273,907)	6,347,812	18,499,197	

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

24. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

24.4 ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលក្រុមហ៊ុនមិនមានលទ្ធភាពសងបំណុលរបស់ ខ្លួន ដែលពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុ នៅពេលវា ដល់កាលកំណត់សង និង មិនមានប្រាក់ បង្វិលនៅពេល គេដកប្រាក់។ មូលហេតុទាំងនេះធ្វើឲ្យក្រុមហ៊ុន ខកខានក្នុង ការបំពេញកាតព្វកិច្ចសង ប្រាក់បញ្ញើជូន អតិថិជនឲ្យបានទាន់ពេលវេលា និងខកខានក្នុងការបំពេញ កិច្ចសន្យាផ្តល់ប្រាក់កម្ចី។

គណៈគ្រងគ្រងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលរបស់តារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ ហើយ និងព័ត៌មាននៃកាលវេលាសងរបស់បំណុល។ ការត្រួតពិនិត្យ និងការរាយការណ៍ មានលក្ខណៈ ជាស្ថានភាព សាច់ប្រាក់ប្រចាំថ្ងៃ និងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ និងខែបន្ទាប់ ដោយរំពឹងទុក ពីព្រោះរយៈពេលទាំងនេះ ជាការិយបរិច្ឆេទ គន្លឹះដ៏សំខាន់សម្រាប់ ការគ្រប់គ្រង សាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងត្រួតពិនិត្យពីបម្រែបម្រួលលើម្ចាស់ ប្រាក់បញ្ញើ សំខាន់ៗ និង រៀបចំផែនការពីការដកប្រាក់ របស់ពួកគេ។

តារាងក្នុងទំព័របន្ទាប់គឺជាការវិភាគពីទ្រព្យសកម្មនិងបំណុលរបស់ក្រុមហ៊ុនតាមកាលវេលាដែលពាក់ព័ន្ធ ដោយផ្អែកលើការិយបរិច្ឆេទនៅសល់ នាការិយបរិច្ឆេទតុល្យការ ទៅនឹងកាល បរិច្ឆេទ កាលវេលានៃក្នុង កិច្ចសន្យា ឬតាមការប៉ាន់ស្មានកាលបរិច្ឆេទកាលវេលា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

24. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

24.4 ហានិភ័យសាច់ប្រាក់ងាយស្រួល (តំបន់ទំព័រមុន)

	រហូតដល់ 1 ខែ ពាន់រៀល	>1 ដល់ 3 ខែ ពាន់រៀល	>3 ដល់ 12 ខែ ពាន់រៀល	>1 ដល់ 5 ឆ្នាំ ពាន់រៀល	លើស 5 ឆ្នាំ ពាន់រៀល	ពុំមានកាល វសាន្តថេរ ពាន់រៀល	សរុប ពាន់រៀល
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	45,460,719	-	-	-	-	-	45,460,719
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	5,711,042	-	-	-	-	-	5,711,042
សមតុល្យនៅធនាគារផ្សេងៗ	17,292,126	-	2,189,468	-	-	-	19,481,594
ឥណទានផ្តល់ដល់អតិថិជន	29,386,903	106,967,535	250,307,307	124,262,496	2,061,386	-	512,985,627
ទ្រព្យសកម្មផ្សេងៗ	7,996,669	-	-	-	-	-	7,996,669
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	105,847,459	106,967,535	252,496,775	124,262,496	2,061,386	-	591,635,651
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	108,064,227	37,093,177	82,984,747	33,733,418	-	-	261,875,569
ប្រាក់កម្ចី	2,400,000	15,055,480	58,617,617	117,597,202	30,810,554	-	224,480,853
បំណុលផ្សេងៗ	1,158,985	784,101	20,716,503	4,375,616	-	-	27,035,205
បំណុលហិរញ្ញវត្ថុសរុប	111,623,212	52,932,758	162,318,867	155,706,236	30,810,554	-	513,391,627
អតិរេក (គម្លាត) សាច់ប្រាក់ងាយស្រួលសុទ្ធ	(5,775,753)	54,034,777	90,177,908	(31,443,740)	(28,749,168)	-	78,244,024
សមមូលដុល្លារអាមេរិក							
(កំណត់សម្គាល់ 2.3.1)	(1,426,112)	13,341,920	22,266,150	(7,763,886)	(7,098,560)	-	19,319,512

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីយ៉ាម)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

24. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមីនីយ៉ាម)

24.4. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត្រីមីនីយ៉ាម)

	រហូតដល់ 1 ខែ ពាន់រៀល	>1 ដល់ 3 ខែ ពាន់រៀល	>3 ដល់ 12 ខែ ពាន់រៀល	>1 ដល់ 5 ឆ្នាំ ពាន់រៀល	លើស 5 ឆ្នាំ ពាន់រៀល	ពុំមានកាល វសាន្តថេរ ពាន់រៀល	សរុប ពាន់រៀល
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	25,603,288	-	-	-	-	-	25,603,288
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	10,012,806	-	-	-	-	-	10,012,806
សមតុល្យនៅធនាគារផ្សេងៗ	21,794,178	-	-	-	-	-	21,794,178
ឥណទានផ្តល់ដល់អតិថិជន	23,342,535	96,374,429	194,883,146	72,404,555	1,318,905	-	388,323,570
ទ្រព្យសកម្មផ្សេងៗ	6,400,577	-	-	-	-	-	6,400,577
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	87,153,384	96,374,429	194,883,146	72,404,555	1,318,905	-	452,134,419
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	68,496,466	17,939,145	41,543,193	32,130,090	-	-	160,108,894
ប្រាក់កម្ចី	6,400,002	8,900,334	41,533,297	85,830,612	56,489,546	-	199,153,791
បំណុលផ្សេងៗ	3,628,287	12,163,646	1,695,573	-	-	-	17,487,506
បំណុលហិរញ្ញវត្ថុសរុប	78,524,755	39,003,125	84,772,063	117,960,702	56,489,546	-	376,750,191
អតិរេក (គម្លាត) សាច់ប្រាក់ងាយស្រួលសុទ្ធ	8,628,629	57,371,304	110,111,083	(45,556,147)	(55,170,641)	-	75,384,228
សមមូលដុល្លារអាមេរិក							
(កំណត់សម្គាល់ 2.3.1)	2,130,526	14,165,754	27,187,922	(11,248,431)	(13,622,380)	-	18,613,391

គ្រឹះស្ថានបរិស្ថានអន្តរជាតិ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍បរិស្ថាន (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

24. ការគ្រប់គ្រងហានិភ័យបរិស្ថាន (តំបន់ព័រមុន)

24.5 តម្លៃទីផ្សារនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

តម្លៃទីផ្សារ បង្ហាញពីចំនួនទឹកប្រាក់ដែលទ្រព្យសកម្មអាចត្រូវបានប្តូរ ឬបំណុលត្រូវបានទូទាត់តាមមូលដ្ឋានធម្មតា។ ដោយតម្លៃទីផ្សារមិនអាចផ្ទៀងផ្ទាត់បាន ដូច្នេះតម្លៃទីផ្សារមិនអាចរកបានសម្រាប់ផ្នែកសំខាន់នៃទ្រព្យសកម្ម និងបំណុលនោះទេ ។ ហេតុនេះ តម្លៃទីផ្សារត្រូវ ផ្អែកលើការសន្មតរបស់គណៈគ្រប់គ្រងដោយយោងតាមប្រភេទនៃទ្រព្យសកម្មនិងបំណុល ទាំងនោះ។ តាមទស្សនៈរបស់គណៈគ្រប់គ្រង តម្លៃយោង នៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលមានក្នុងតារាងតុល្យការមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃទីផ្សារ។ ក្នុងការធ្វើការវាយតម្លៃ នេះគណៈគ្រប់គ្រងសន្មតថា ឥណទានផ្តល់ដល់អតិថិជន ត្រូវបានកាន់កាប់ដល់កាលវេលា ជាមួយនឹងតម្លៃទីផ្សារស្មើនឹងតម្លៃយោងនៃឥណទានផ្តល់ដល់ អតិថិជនដែលត្រូវបានធ្វើការកែតម្រូវ សំវិធានធនសម្រាប់ឥណទាន បាត់បង់ប្រសិនបើមាន។

25. ព្រឹត្តិការណ៍ក្រោយតារាងតុល្យការ

ពុំមានព្រឹត្តិការណ៍សំខាន់ណាមួយ កើតឡើងបន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដែលតម្រូវឲ្យមានការធ្វើនិយ័តកម្ម ឬក៏បង្ហាញ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នេះទេ។

26. យថាភាពនៃពន្ធ

ប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជា មានលក្ខណៈថ្មី ហើយបែងចែកជាពន្ធច្រើនប្រភេទ និងមានការផ្លាស់ប្តូរជាញឹកញាប់ ដែលមានភាពមិនច្បាស់លាស់ ភាពផ្ទុយពីគ្នា និងស្ថិតក្រោម ការបកស្រាយបំភ្លឺដែលមានឡើងនូវភាពខុសគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និង យុត្តាធិការ។ ពន្ធស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតពីអាជ្ញាធរពន្ធដារ ដែលត្រូវផ្តល់ សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យដាក់ទណ្ឌកម្ម និងការគិតការប្រាក់ក៏មាន។ បញ្ហាទាំងអស់នេះ អាចបង្កើតឲ្យមាន ហានិភ័យពន្ធនៅក្នុងប្រទេសកម្ពុជា មាន លក្ខណៈធំជាងនៅប្រទេសដទៃទៀត។ គណៈគ្រប់គ្រង ជឿជាក់ថាការធ្វើសំវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយ បទបញ្ញត្តិពន្ធ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធ អាចនឹងមានការបកស្រាយខុសគ្នា ហើយផល ប៉ះពាល់ អាចមានទំហំធំ។